

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

-----

អិលីបូត្រូចក្រឹត្យឱ្យរាជរដ្ឋមន្ត្រី និងអគ្គនាយករដ្ឋមន្ត្រី  
និងប្រធានាភាសាខ្មែរ

## **ចញីអត្ថបទ**

**១. ភីថ្វាប្រុងប្រុយឱកដៃនូវលាសមាគរជាមួយនាម**

**២. ចំណុចិត្តដៃនូវលាសមាគរជាមួយនាម**

**៣. ចញីលេខានេះសម្រាប់ការគិតគុណភាពក្នុងការ និង ការសាងដូចជា**

**៤. លក្ខណិត៖ សម្រាប់ការគិតគុណភាពនូវលាសមាគរ**

**៥. ចំណុចិត្តដៃនូវលាសមាគរជាមួយនាម**

**៦. នៅចំណុចិត្តដៃនូវការនៅទី**

**៧. ឯកសារនេះត្រូវបានដោះស្រាយឡើងដើម្បីការ**

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

អិលូរុបរិទ្ធិទេសចរណ៍

យោងសហគមន៍នៃសាធារណៈ	: អណ្ឌុងត្រាម
រដ្ឋមន្ត្រី	: ក្រឡាភ័ណ៌.បញ្ញា
	និងព្រៃចែក.អណ្ឌុងត្រាម
យុ	: កំពង់ព្រះ
ព្រឹក	: ស៊ែង
ខេត្ត	: បាត់ដីបង

# កិច្ចក្រោមព្រៃន

## កត្តិខ្លួននៃសាធារណជនកម្ពុជា

### ទី ១

នាយកដ្ឋានរដ្ឋបាលដល់លេខ បាត់ដីបង ជាតាំណាងស្របច្បាប់នៃរដ្ឋបាលដល់លេខ មានអាសយដ្ឋាននៅក្នុង រចកណ យុំ ភន៍េះស្រុក បាត់ដីបង ខេត្តបាត់ដីបង ទូរស័ព្ទលេខ ០៥៣ ពេលវេលា នឹងម៉ែន.....ទូរសារលេខ ០៥៣ ពេលវេលា ហើយ កាតិ ៩ ” ។

### ទី ២

ប្រធានគណៈកម្មការសហគមន៍នៃសាធារណអណុញ្ញត្រាចជាតាំណាងស្របច្បាប់គឺសហគមន៍នៃសាធារណដែលមានអាសយដ្ឋានស្តិតនៅ៖ ក្នុងអណុញ្ញត្រាច យុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដីបងទូរស័ព្ទលេខ ០៥៣ ពាណិជ្ជកម្ម ០៥៣ កាតិ ៩ ” ។

កាតិទាំងពីរបានឯកភាពឡាចេះកិច្ចព្រមព្រៃនតាមលក្ខុខណ្ឌដែលបានក្រោម ។

### ប្រចាំខែ ១.០

កាតិ ៩ ប្រព័ន្ធដែននៃសាធារណដែលជាប្រព័ន្ធសម្រាប់បង្កើតឱ្យកាតិ ១ ធ្វើការគ្រប់គ្រង ការរារា អភិវឌ្ឍន៍ និងប្រើប្រាស់ផលិតផលរបៀប ៣ ឆ្នាំ ថាបីពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១០ ដោយធានានូវចិរភាពតាមរយៈការរៀបចំសហគមន៍នៃសាធារណ ។

### ប្រចាំខែ ២.០

ដែននៃសាធារណនេះមានឈ្មោះថា ” កន្លែងនៃសាធារណសហគមន៍អណុញ្ញត្រាច ” ដែលលាតស្និដ្ឋនៅក្នុង

ក្នុង ក្រឡាក់ព្រៃន.បញ្ជាផ្លូវក្រុងអណុញ្ញត្រាច យុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដីបង ។

មាននិយាយការ ដូចខាងក្រោម៖

ល.រ	ឈ្មោះឱ្យតាំង	អាជីវកិច្ច	នគរបាល
១	ចំនួចគោរពប្រមេាច	៣២២៨៩០	១៤៤០៩៤០
២	ចំនួចកើត-ក្បែងបិះការ	៣២៧៤០៧	១៤៤០៨៣
៣	ចំនួចកើត-ក្បែងបិះកែន	៣៣១៣១៨	១៤៤០៨១២

៤	អូរសំបុកអក	៣៣៥៩០៥	១៤៨៩០០
៥	ចំនួចដ្ឋានបំបែកដីលាក់មេម៉ាយ	៣៣៥០៥៧	១៤៨៩១០
៦	ចំនួចដើរពាមអូរសង្គជាប់ឱ្យតែ ២	៣២៥១២៧	១៤៨៩១៧
៧	ចំនួចទំនប់តារដៃវាទានើដីបិងអណ្តុង	៣១៥១៣៦	១៤៨៩៤៤

ដូចដែនទីដែលបានភ្សាប់មកជាមួយ ។

### ក្រោការ ៣.០

ភាគី ៩ ត្រូវបំពេញការកិច្ចជាអ្នកដូយសម្របសម្រួល ផ្តល់បច្ចេកទេស ទប់ស្ថាត់បទឡើស តាមដាន និងត្រួតពិនិត្យលើការររៀបចំ និងការប្រព័ន្ធទៅរបស់សហគមន៍នៃសាធារណមន្ត្រីក្រសួងមាត្រា ២៣ នៃអនុក្រឹត្យ លេខ ២៥ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៧ ស្តីពីការត្រូវបានសហគមន៍នៃសាធារណៈ ។

### ក្រោការ ៤.០

ភាគី ១ ត្រូវរៀបចំ៖

- កន្លែងអភិវឌ្ឍន៍ប្រព័ន្ធឌីជីក
- ស្រែ៖ អាយុ អនុសក្រីមពុជ
- កន្លែងអភិវឌ្ឍន៍ដំឡើង
- ស្ថារប្រឡាយ វ៉ាត់ក បិង ស្រែ៖
- ជាប្រព័ន្ធឌីជីក
- ធ្វើវិវីរប្បកម្ម
- បញ្ជីនិងសម្រាប់ការប្រព័ន្ធឌីជីក
- ការងារអភិវឌ្ឍន៍ដំឡើងទេរីត ។

### ក្រោការ ៥.០

ភាគី ១ ត្រូវរៀបចំប្រជុំពីការក្រោមអំពីទំហំ ចំនួន ប្រវែង និងប្រភេទខ្លួនរបស់សាធារណៈ ដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងកន្លែងនៃសាធារណសហគមន៍ ឱ្យសមស្របតាមស្ថានភាពក្នុងធនធាន និងពេលវេលា ដែលការងារច្បាប់ស្ថិតិជាលិខិតបន្ថែមតិច និងការងារដែលពាក់ព័ន្ធ ។

## ក្រោការ ៦..

ភាគី ៣ មានការពួកគិចដំឡើងក្រោការរារដលនាចានជម្លាតិដូចខាងក្រោម ។

- ការពារត្រូវបានស្រាប់គ្រប់គ្រាន់រង្វ័យ ចាតិវិធានការទេស្សាត និងបង្ហារភ្លើងនេះពេញ
- រក្សា និងការពារដើម្បីនាបាលិចទិកសម្រាប់ជាតិត្រូវបានស្រាប់គ្រប់គ្រាន់រង្វ័យ និងបង្ហារភ្លើងនេះពេញ
- លេងទៅក្នុងដំណឹងជម្លាតិវិញ្ញុវារិសត្វដែលកំពុងរងគ្រោះថ្មាក់ដីតុក្ខុដ នៅពេលដែលធ្វើនេសាទាន
- ការពារសត្វត្រូវបានស្រាប់គ្រប់គ្រាន់នៅក្នុងដែននេសាទ ប្រពេលិចទិក ។

## ក្រោការ ៧..

ភាគី ៤ មិនត្រូវធ្វើសកម្មភាពដែលបង្ហាញឱ្យខ្ចោះដែននេសាទ ប្រគ្រោះថ្មាក់ដែលជំងារជម្លាតិដូចខាងក្រោម ។

- ចាប់ផ្តើមដែនជានាគលដែលកំពុងរងគ្រោះថ្មាក់ ដូចមានចែងក្នុងប្រកាសរបស់ក្រសួងកសិកម្ម រាជ្យប្រមាណ និងនេសាទ ដូចជាដៃរោចជាថីម
- លើកទំនប់ ឬបុណ្ឌិក ឬឯក ត្រូវបានបង្ហាញ រណ្តាល ប្រវិជ្ជៈ ស្រែ ដែលត្រូវមានការអនុញ្ញាតពីស្ថាប័នដោយ
- កាប់ ឆ្នាក់ តាស់ ភន៍ ឲ្យសាយត្រូវបានស្រាប់គ្រប់គ្រាន់ ក្នុងគោលបំណងហុតុពួកដីជាកម្មសិទ្ធិ ប្រវារណី ធ្វើផ្លូវបំការ ប្រគលបំណងដៃរោចជាថីម
- ធ្វើនេសាទ កាប់ពេញ ប្រអសក្នុងកំន្លែងអភិវឌ្ឍន៍ដែល ក្នុងកំន្លែងនេសាទសហគមន៍
- ប្រើប្រាស់ឧបករណីបាមឺនាត ជាតិសេសឧបករណីនេសាទនៅត្រូវ និងឧបករណីនេសាទនៃស្រួល ត្រូវបានស្រាប់គ្រប់គ្រាន់
- ប្រើប្រាស់ឧបករណីនេសាទខ្លួនឯការកំណត់នៅក្នុងតារាងឧបសម្ព័ន្ធនៃកិច្ចព្រមព្រំងនេះ
- ចិត្តិមត្តិ ដែលជាតុដកស្រួលឱ្យខ្ចោះដែលជម្លាតិ បំផុតបំផ្តាក់ពារិយៈដែលជំងារជម្លាតិ ប្រចាំអប្ប័ណ្ឌ
- ធ្វើនេសាទ ប្រធ្វើអាជីវកម្មដៃរោចជាថីម និងដែលបំណុលបំណុលដែលជានាគល ដែលជំងារជម្លាតិ
- ដលិត ទិញ លក់ ឯកជញ្ជូន រក្សាទុកឧបករណីនៅក្នុងគោលបំណុលបំណុលដែលជានាគល ឬបិយនុស ឪកសាប
- ជាប្រជែរក្សាដុលក្នុងដែននេសាទ
- ធ្វើនេសាទដោយមាន ប្រអន្តត្រូវបានស្រាប់គ្រប់គ្រាន់ នៅពេលមានក្រឡាតុចជាង ១.៥ សង្កែម៉ែត្រ និងជំនាយដំប្រាំ(១៥) សង្កែម៉ែត្រ ក្នុងដែននេសាទទិកសាប ។

## ក្រសាគ ៤.-

ភាគី ២ ត្រូវចាត់វិធានការដំឡើងនៃសាធារណៈសហគមន៍ដោយបំផុស ជីវិត និងលើកទឹកចិត្តដីលេខ សមាជិកសហគមន៍នៃសាធារណៈត្រូវបញ្ចូរប្រុងប្រាក់ទៅសមត្ថកិច្ចរដ្ឋបាលដល់ដែលនៅជិតបំផុត ដើម្បីសហការទៅលាង បច្ចុប្បន្នដល់ដែល។

## ក្រសាគ ៥.-

ភាគី ៣ ត្រូវអនុវត្តន៍វការកិច្ចដួងខាងក្រោម ។

- ប្រតិបត្តិយ៉ាងមិនមាត់តាមលក្ខណីកែវ បទបញ្ជាផ្ទៃកុង និងដែនការត្រូវត្រួតពិនិត្យនៃសាធារណៈសហគមន៍
- ធានាណីសមាជិកទាំងអស់កុងសហគមន៍មានសិទ្ធិសិក្សាលើការប្រើប្រាស់ចន្ទដានដល់ដល់
- សហការយ៉ាងដិតស្ថិតិមួយជាមួយរដ្ឋបាលដល់ដល់ ក្រុមប្រឹក្សាយុ និងអាជ្ញាចរដែលពាក់ព័ន្ធ ។

## ក្រសាគ ១០.-

ប្រសិនបើភាគី ៣ មិនអនុវត្តតាមប្រការទាំងឡាយនៃកិច្ចព្រមព្រំងនេះ ធ្វើឱ្យអនុវត្តន៍នៃសាធារណៈ ឬ ចន្ទដានដល់ដល់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាជរមាន ។

## ក្រសាគ ១១.-

កិច្ចព្រមព្រំងកំនើននៃសាធារណៈសហគមន៍ អាចបញ្ចប់មុនពេលកំណត់ដោយដែកលើលក្ខណៈសាធារណៈ ដូចមាន ថែងកុងមាត្រា ២៧ នៃអនុក្រើក លេខ ២៨ អនក្រ.បក ឬថ្វីថ្វី ២០ ខែ មិថុនា ឆ្នាំ ២០០៧ ស្ថិតិការត្រូវត្រួតពិនិត្យនៃសាធារណៈសហគមន៍ នៃសាធារណៈ ។

កុងករណីដែលសហគមន៍នៃសាធារណៈយល់ចាំ ការបញ្ចប់កិច្ចព្រមព្រំងតុលាភុណៈសម្រប សហគមន៍នៃសាធារណៈ អាចធ្វើការត្រូវក្របាលនៃរដ្ឋបាលដល់ដល់ច្បាក់កណ្តាល ។

## ក្រសាគ ១២.-

កិច្ចព្រមព្រំងនេះអាចធ្វើការកំណត់ប្រព័ន្ធដាមការនៃការពារសំភាគីទាំង ២ ស្របតាមច្បាប់ និងលិខិតបច្ចាស់ នាយាតាក់ព័ន្ធនិងសហគមន៍នៃសាធារណៈ ។

ក្រុមព្រមព្រំននេះត្រូវពារម្បល់ទូកនៅស្ថាក់ការសហគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យ សាលាយុំកំពង់ព្រះ ខណ្ឌរដ្ឋបាល  
ដល់សាលាតំដីបង សាលាគេត្តបាលតំដីបង រដ្ឋបាលដល់ស្ថាក់កណ្តាល និងក្រសួងកសិកម្ម រត្តប្រជាពុញ និងនៃសាធារណរដ្ឋប្រជាធិបតេយ្យអាជីវកម្មនដ្ឋីនស្ថាប័នពាក់ព័ន្ធ ដោយច្បាប់ចម្លងត្រូវមានប្រចាំប្រពេល ៤០

អណ្តឹងប្រជាធិបតេយ្យ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០០៧

ភាពី ១

ភាពី ២

៩. នាយកឧត្តម្ភប្រជាធិបតេយ្យនាយកដ្ឋាន

ប្រធានាណាពលរដ្ឋបាល នាយករាជសាធារណមន្ត្រីនៃប្រជាធិបតេយ្យ

១០. ប្រធានាណាពលរដ្ឋបាល នាយករាជសាធារណមន្ត្រី

បញ្ជីលេខា

*.....*

សាក្សី

ឯក-ឯក

មេយំកំពង់ព្រះ

ឯក-ឯក



*ឯក-ឯក*

# ចំណាយីកថ្មីនៅលាសមូរទៀត



កំណត់សំគាល់

- ទីតាំងក្នុង
  - ទីតាំងក្នុងធម៌សហគមន៍នៃរោង
  - ព្រំប្រែល់ម្បៀត់នេះរាយ
  - ព្រំប្រែល់កែវិនិយោគនេះរាយសហគមន៍



ଓଡ଼ିଆ ପ୍ରକାଶନ

ក្រុមដែនទី-តាមរាជប្រចាំឆ្នាំបានបង្កើតឡើង  
ដើម្បី និង បានបង្កើតឡើង  
ខែ មេសា ឆ្នាំ ២០០៣

ପ୍ରକଳ୍ପମାଲୀ

ពំប្រជាពលរដ្ឋបាល: នាយកដ្ឋានក្បួនធមិនសាស្ត្រ ២០០៣

ព្រំប្រទល់ម្បូរព័ន្ធសាស្ត្រ: រដ្ឋបាលជលជល

ត្រាំប្រទស់ក្នុងនៃសាខាសាប់ម៉ែន: ប្រមូលព័ត៌មានដោយឧប

គិតវិប័យ-ស្តីពី-ក្រោរកៈរដ្ឋបាល

ក្រសួងពេទ្យ

## បញ្ជាប់ដែលការព្រមបំពុជាអូយនោម

ស្រីបានជាប្រព័ន្ធឌីជីថល

កណ្តាលធម្មោយនៃប្រព័ន្ធការគេងការ

**ក្រសួងពាណិជ្ជកម្ម**

**ស្ថិតិ អនុប្រធានៗ, ក្រសួងពាណិជ្ជកម្ម, ភ្នំពេញ ទី ៩ ចំណែក សៀល ខេត្ត ខេត្តបាត់ដំបាត់**

ល.រ	ឈ្មោះសមាជិក សហគមន៍	នាយ ( ឆ្នាំ )	ភេទ	ត្រូវឱ្យ	ភូមិ	ឈ្មោះ	តម្លៃទឹកសមាជិក សហគមន៍	ចំណែក
១	យើត សុខា	២៨	ស		អណុញ្ញត្រាប	កំពង់ព្រះ	១២,០៥,០៧	
២	តុង ស៊ីន	១៨	ស		អណុញ្ញត្រាប	កំពង់ព្រះ	១២,០៥,០៧	
៣	យុត ស៊ីន	៦៨	ស		អណុញ្ញត្រាប	កំពង់ព្រះ	១២,០៥,០៧	
៤	មុន វិរ៉ម	៦៣	ស		អណុញ្ញត្រាប	កំពង់ព្រះ	១២,០៥,០៧	
៥	ថែ កិបុរីង	២១	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
៦	ហិង ចុំ	១៩	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
៧	ថែ បាន	២៣	ប		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
៨	លី ភាន	២៥	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
៩	ក្រុម ទីយ	២៦	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១០	លី កិ	៣១	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១១	ជាន ស៊ីន	៤៥	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១២	ក្រុម សារីន	២០	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១៣	មិត្ត សារីយ	២១	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១៤	នុន វិយ	៤២	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១៥	ផល សុធមា	២១	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១៦	កែវ បៀវត	២០	ស		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១៧	យើត ទុច	៥៥	ប		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១៨	ជាប់ បេង	២៦	ប		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
១៩	យើម ស៊ីត	៣៦	ប		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
២០	សាយ ផលី	២៥	ប		ត្រូវឱ្យ	កំពង់ព្រះ	១២,០៥,០៧	
២១	កុវិក	៤៤	ប		ត្រូវឱ្យ	កំពង់ព្រះ	១៣,០៥,០៧	
២២	មិក បុន	៣៥	ប		ត្រូវឱ្យ	កំពង់ព្រះ	១៣,០៥,០៧	

២៣	យ៉ី យើន	៤៦	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
២៤	យ៉ី អីន	៣៨	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
២៥	យ៉ី យីត	៤៥	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
២៦	ថែ ពិល	៤៩	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
២៧	គិ លុម	២៨	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
២៨	ជាម ដុត	៥២	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
២៩	ខ្សែប លី	៥២	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣០	អុក មុច	១៩	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣១	សង ថុល	៣៧	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣២	ជុង ជី	៥២	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣៣	វណ្ណ ទឹក	៧៤	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣៤	ធិ សុន្លន	២០	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣៥	ឆ្យញ វណ្ណ	៤១	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣៦	ថាប់ អុក	៣៨	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣៧	រុន វយ	៤២	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣៨	ដោ ហីន	៤៥	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៣៩	ឈើ ភាន	២៥	ស		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤០	ថែ ប៉ាន	២៣	ស		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤១	ក្រុម និយ	២២	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤២	ថែ គិមបៀរុង	២៩	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤៣	កំ សារីត	២០	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤៤	ចិត សារីត	២១	ស		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤៥	ផល សុុណា	២១	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤៦	វាន ហិរិត	២០	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤៧	វន វា	២៣	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤៨	វន ស្រីសុវត្ថ	៣៨	ស		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	
៤៩	សុង អុន	៤០	ប		ត្រូវចេក	កំពង់ព្រះ	១៣,០៥,០៧	

៥០	វេន កន	២៤	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១	ហីង ដីរីយ	២៣	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២	ហីង សារីរីយ	២០	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥៣	វ៉ាន់ សុត	១៥	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥៤	ព្រឹប វា	១៥	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥៥	គុង បរីប	៣០	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥៦	វ៉ាន់ បរីប	២៧	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥៧	ពិង សាប	២២	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥៨	សំ ចោវា	២៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥៩	ពិង សុត	១២	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១០	មេវ័ត ធមល	២៧	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១១	វាង សារែន	២៦	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១២	ខោម វិម	៤៧	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១៣	វាង លីម	១៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១៤	ន្យែម ងុំច	១៤	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១៥	ផុស ពន្លក	២០	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១៦	គន់ បុនិនិត	២៣	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១៧	ឯម ជាក្នុង	២៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១៨	ន្យែម លើម	២១	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥១៩	ផុង ចិន្ទា	០៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២០	វ៉ាន់ សុជាតិ	២១	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២១	តាល វិយ	៥៣	ស		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២២	ពិង ទិក្ស	១៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២៣	ស្រីន សុវិន	២២	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២៤	ឱក សាបេវ័ត	២៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២៥	ន្យែល រដ្ឋា	២៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	
៥២៦	យុប វ៉ាត់	២៥	ប		ត្រូវចែក	កំពង់ព្រះ	៣៣,០៥,០៧	

៧៨	នៅ រង្វ	២០	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៧៩	ដាប់ ហេវក	២៥	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៧១៤	ហិម្មុ	១៥	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨០	កែវ សីន	៦៦	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១	បោល ហាក់	៣៤	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨២	ស្រី ជាន់	៧៤	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨៣	ទួន ជុុ	៥៥	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨៤	ទិក ហេវង	៣៦	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨៥	ធុន ឈិត	១៥	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨៦	ឈើន ឈិតីន	៤៧	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨៧	ធុន ភាព	២៥	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨៨	ទួន នគ្គិត	៥៥	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨៩	សូន ដែន	៤៣	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១០	ឱក ផុត	១៥	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១១	ឱុ ឈិម	២១	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១២	ឯុ ថា	៣៥	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១៣	វ៉ាន វីម	៦៥	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១៤	តី នគ្គិប	១៥	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១៥	សូន កែង	៧៥	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១៦	ខែម សុជាន់	២០	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១៧	ជិប មំ	២២	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១៨	សុ សារឃយ	៤៣	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៨១៩	សំ ឃុម	៧៣	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៩០០	សាត នគ្គិម	៥៣	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៩០១	មិត សេវក	៤០	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៩០២	ម៉ៅ សីន	២៥	ប		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	
៩០៣	អេវីន ថាន	១៥	ស		ត្រូវចេក	កំពង់ព្រះ	៣៣.០៥.០៧	

១០៥	មិត វុត	៤៤	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១០៥	សាត នេវត	៥៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១០៦	ផែម គុល	១៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១០៧	វេន វា	២៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១០៨	ម៉ោន អន	៥៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១០៩	វ៉ាន សាររីន	២៣	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១០	ដៃន គំន	៤៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១១	នា ហាន	៣៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១២	យុន យុត	២០	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១៣	សុធម សុធម	៦៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១៤	ជាង កី	២៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១៥	ឃ្លោម សារី	២៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១៦	ដៀវី ម៉ៅ	២៦	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១៧	ជា ជួញ	២៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១៨	យើរីត សុខា	១៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១១៩	រូម អង	៥១	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២០	បុច្ច វិន	២៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២១	យុត ជា	៥០	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២២	អង វិណា	២០	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២៣	ជា ជិត	២១	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២៤	សាន ថា	៧៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២៥	ក្រុ បានឯន	២១	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២៦	ទុក សុកក្រ័ត្តិ	២៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២៧	រៀន ខាន	២០	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២៨	ផែ ជា	២០	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១២៩	ឃ្លោម សារីន	១៥	ស		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	
១៣០	នូន និម	៤៥	ប		ត្រូវចែក	កំពង់ប្រាង	៣៣,០៥,០៧	

១៣១	លេង ត្រា	៣០	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣២	ខេម សិ	២៤	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣៣	នន វិយ	២៣	ស		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣៤	យីរុ អីត	២៨	ស		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣៥	យីរុ យីឃ	៣១	ស		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣៦	ហីរុ ខេង	៣៥	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣៧	នន ស្រីង	២១	ស		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣៨	ជិម ដោ	៥៦	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៣៩	វ៉ាន វិ	២៣	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៤០	ពិង សុខ	២១	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៤១	វ៉ាន វិត	២០	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៤២	យិត វៀង	៥០	ប		ត្រូវចែក	កំពង់ព្រះ	៩៥,០៥,០៧	
១៤៣	ឬិច នត	៣៥	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៤៤	តាក់ សិន	៣០	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៤៥	វិន ពាទ		ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៤៦	គុន គិម	៣៦	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៤៧	បីង ពុីម	៣១	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៤៨	ទុល យិម	២៨	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៤៩	ដែន ថា	២៦	ប		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥០	ដែន ចន្ទុ	៥០	ប		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥១	ឈូន នែ	៤៤	ប		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥២	ខេវ ខីឃ	៣៨	ប		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥៣	កិប ផ្លា	៦៥	ប		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥៤	វិន សីវិន	៦៥	ប		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥៥	ពិន ស៊ីម	៦០	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥៦	វីរុ វិត	២៧	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	
១៥៧	ឬិច សុិណា	២៤	ស		អណុធប្រាជ	កំពង់ព្រះ	៩៥,០៥,០៧	

១៥៥	លួន មេត្រីត	២៩	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៥	ទន ហិន	៤៤	ស		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៦	យើតិ សុខា	២២	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៧	យុតិ វិ	២៤	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៨	សុន រស់	២៤	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៩	គុង ចិត	២២	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៩	លួន ឡក	៤៤	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៩	សូន សាន	៤៦	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៩	តីវិ ឡូត	៤៧	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៩	សិ ព្រាត់	៥៥	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៩	ផែង ណារ៉ែត	២៩	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥៩	តិប ឡី	៣១	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១០	ថី យ៉ែម	៦០	ស		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១១	ថន ឃុន	៣២	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១២	ថាប់ យុក	៧៥	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១៣	ដុក កែវិប	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១៤	ខិច ខិ	៤៧	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១៥	ព្រៃនីង គុង	៥៥	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១៦	គីម ណាល់	៤៧	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១៧	យន ីូ	១៧	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១៨	នុត ខីន	៣១	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥១៩	លង គក់		ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥២០	ន៊ែត ណើនីន	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥២១	មុល ដុក	៦១	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥២២	សុត្រ ផ្ទោច	៣៦	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥២៣	ខេវន ខីន	៣៦	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	
១៥២៤	នីមី លន់	៥៧	ប		អណ្តុងត្រាច	កំពង់ព្រះ	១៥,០៥,០៧	

១៨៥	មិល ងុំល	៦៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៨៦	យុត សែម	៥០	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៨៧	កេវិន ដំ	៣៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៨៨	គីម លាវិន	៤៦	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៨៩	ប្រច ធីរីង	៤៧	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩០	ឃ្លី ហុយ	២៧	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩១	ឈូម ម៉ោ	២៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩២	ហូ ថោ	៤៣	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩៣	ឈូម ផុន	៥០	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩៤	វា ម៉ោ	៣៧	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩៥	ភាគ កីន	៦១	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩៦	នគែម ខែម	៤៧	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩៧	ឃស ឃ្លាក	៦៦	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩៨	អុត ហូប	៤៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
១៩៩	សាន់ សារីន	៤៨	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០០	វិន ពោញ	៣៦	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០១	សីវិ សីវិន	៣៥	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០២	មិត្ត លយ	៥១	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០៣	អុង ពោ	៥៦	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០៤	ជាបីន	៤០	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០៥	ទ្វាប ពោំម	៥៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០៦	គង យ៉ាម	៦៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០៧	សយ វិន	៦៣	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០៨	អុម គីន	៤៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២០៩	បុ យីត	៥១	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១០	គិម ហាត	៧៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១១	គីន រដ្ឋ	២៦	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	

២១២	ម៉ា សារី	៤២	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១៣	គីន ដែន	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១៤	ជីន ជីត	៤០	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១៥	វ៉ែត សាក៉ត	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១៦	យោង ឱិ	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១៧	ប្រើឱង ឥន		ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១៨	យុ សិម	៦៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២១៩	មុក ថ្វីង	៥១	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២០	ប្រើឱង ដៃន	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២១	អូ ជីន	៤៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២២	បុច សារេត	៣៣	ស		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២៣	ដ៊ីត សំ		ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២៤	យុ ចន	៦៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២៥	ខំ ញុង	៣៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២៦	យុក ជីន	៤៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២៧	យុវ យោង	៤៣	ស		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២៨	យន ម៉ៅ	៤១	ស		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២២៩	យុង សារីន	៥៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣០	សុ សាក៉ត	៥១	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣១	ជិម វិម	៥៣	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣២	បុច ដោន	៤៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣៣	ភាគ ទិន	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣៤	សែន ហីន	៥១	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣៥	គង ជីន	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣៦	នុ យីន	៤៣	ស		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣៧	សុខ សារេន	៥១	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៣៨	អុយ ម៉ៅ	៦២	ប		អណ្តុងត្រាច	កំពង់ព្រះ	២៤,០២,០៧	

លេខ	អាជី	បន្ទុ	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤០	ស្រីម គក់	៣២	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤១	ឡើង ម៉ាប់	៣៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤២	សុខ សាគគីន	៣៥	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤៣	ថែម ជល	៧៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤៤	អាត ហុក	២៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤៥	លិត ប៊ែន	៧១	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤៦	គិប ទន់	៣១	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤៧	សុខ សល់	២០	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤៨	ហុក ផែត	៤០	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៤៩	អេញ អេន	៣៣	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥០	មុត វាត់	៥១	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥១	សែម ដើរីម		ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥២	ចន ដើរីប	៣៦	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៣	ដែន សុយ	៦១	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៤	ចន ដើរីត	៣៦	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៥	អូ លើរីប	៥៦	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៦	នូវ តា	២២	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៧	មេវ ឆ្នាវ់	៣០	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៨	អាត លាង	៣៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៩	លួម ឈើនីន	២៥	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥០	មេវ ហេវីន	៤៣	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥១	ជល ភា	២២	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥២	រីម វុម	៤៣	ប		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៣	ភាត ម៉ៅ	៥៧	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៤	ដើរីប ចាន់អន	២៦	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	
២៥៥	ហិត ហូន	៣៥	ស		អណ្តឹងត្រាច	កំពង់ព្រះ	២៤,០២,០៧	

២៦៦	អាង ដែ	២៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៦៧	យាយៗ យាយ់	៤១	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៦៨	អាង ដែង	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៦៩	សិង វា	៥៣	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧០	មេវីត មាស	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧១	បុក ឈូប	៣៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧២	កើន ចែន	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧៣	តយ សារុជ	៥២	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧៤	វិន ប៉ន	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧៥	លិត ផុន	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧៦	ចាយ សារីន	១៧	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧៧	មិត្ត ឃំម	៣៣	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧៨	សុ សារីន	២១	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៧៩	ប្រាក់ សារ៉ាត់	៤៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨០	ជិម វិម	៥២	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨១	ព្រំ នឹង	៥៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨២	ម៉ោន ហី	៤៦	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨៣	អាន សុខ	២៦	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨៤	នឹង ជុ	២២	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨៥	អាន ភិកា	២៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨៦	សិរិត វគ្គ	២៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨៧	ទូច សំបុរ	២១	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨៨	ផុន ដីន	១៧	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៨៩	ទ្វាច ប៉ក	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៩០	ដីន ណារី	១៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៩១	មិច សារ៉ាត់	៤០	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	
២៩២	អ៊ែម អេម	៤២	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨.០២.០៧	

២៩៣	ចំនួន សិរីទ្វូ	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
២៩៤	ដែង សុត	៦០	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
២៩៥	ចែង ចែន	៤១	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
២៩៦	ប្រពើន ឈុម	៤៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
២៩៧	វ៉ាន ចេន	២៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
២៩៨	ខ្សោយ សិរី	១៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
២៩៩	ខ្សោយ ម៉ោន	៤៤	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០០	វីម វុន	២៣	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០១	អុង ដែន	១៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០២	ហូ ហីន		ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០៣	មុត ម៉ោន	២២	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០៤	តុង តត់	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០៥	ហីម វុន	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០៦	ហូប សុវណ្ណា	១៧	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០៧	វិត សារីន	១៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០៨	សុ ភិម	១៩	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣០៩	វ៉ាត ព្យៀងព្យៀង	២៩	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១០	វ៉ាត អាត់	១៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១១	លិន ផុន	៤៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១២	ជិន សន	៥១	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១៣	បុច សំង	៥៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១៤	សីវិន សេរីង	៤៥	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១៥	អុត សុការណ	៣៧	ស		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១៦	នាន សេវ៉ត	៤៦	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១៧	ស៊ា នាន	៤០	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១៨	នីវិត សង	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	
៣១៩	ខ្លឹម នេត	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	២៨,០២,០៧	

៣២០	ពុង ឡើប	២២	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២១	លីម កែន	៤៧	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២២	វុន កេវិន	២៣	ប		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២៣	មិច កី	១៥	ប		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២៤	តិប សារីត	១៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២៥	ឱិ ឡើន	១៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២៦	លុយ និ	៤៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២៧	អាយ ឱិ	៤៦	ប		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២៨	ឱិ ខុច	១៦	ប		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣២៩	ខំ នេប	៤៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣០	សន សុម		ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣១	យុន ចំនឹន	៤៥	ប		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣២	អុំ ផ្ទៃ	២៥	ប		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣៣	ថ្វុម ភាង	៤៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣៤	ពោ ថ្វី	២៧	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣៥	សុវិម មេវិត	៤៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣៦	សុវិវិ	២៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣៧	ពុំល សារ៉ាត	១៥	ប		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣៨	អុន សុវិត	៤៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	២៨,០២,០៧	
៣៣៩	ថែ ជី	៣០	ប		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	
៣៤០	សែលី ហេវិន	៥១	ប		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	
៣៤១	បុក រួម	៦៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	
៣៤២	ជារិន	២៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	
៣៤៣	ដុំនិង ដុំតិ	២០	ប		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	
៣៤៤	មុត ជិន	៤៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	
៣៤៥	មេវិត មេត	៣៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	
៣៤៦	គង គុប	៣៥	ស		អណ្តូងត្រាជ	កំពង់ត្រាំ	០៩,០៥,០៧	

៣៤៧	អ៊ុយ គីម	៣២	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៤៨	ថៃ យុន	៦២	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៤៩	សម្បត្តិ ផល	៤៨	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥០	នីន រៀន	១៨	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១	វិន សារិត	១៨	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥២	ផល ចំណាន	១៨	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥៣	សុន ផល	៦៦	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥៤	ដោន ស៊ីត	២៥	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥៥	ខ្មែ ប៊ែន	៤៨	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥៦	យីវីត សុលី	២០	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥៧	ធិម វិត	២០	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥៨	រីម រៀប	៣៨	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥៩	ម៉ៅ ឱ្យីន	២៦	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១០	វិន ឈារា	២៣	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១១	ថៃ ម៉ៅ	៣១	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១២	យុគ អុម	៣៦	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១៣	ជ ដោន	៣៣	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១៤	សែម នីក	២៥	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១៥	កូប បិចិប	៣២	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១៦	វិន ពេញ	៣៦	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១៧	ប៉ក ពិន	៤៣	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១៨	ទារ ហាត	២២	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥១៩	សែម យុម	៣៤	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥២០	សុម ផុម	៤១	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥២១	ហាម ដោន	៥៥	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥២២	ដោន ព្រៃន	២៥	ស		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	
៣៥២៣	មិច សាតិ	២០	ប		អណ្តូងត្រាច	កំពង់ប្រែ	០៩.០៥.០៧	

៣៨៥	ជល កក្រៀ	១៩	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨៥	អូ ធុន	៤៧	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨៦	សិយ សល់	២៨	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨៧	អីត អន	២៣	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨៨	ដីម វ៉ែត	២២	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨៩	ឯុធម រំ	៤៧	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១០	អុក អេក	៤៣	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១១	ព្រោច្បារ ផាវី	២៨	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១២	យាន់ ចាន់	៣៣	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១៣	សាន ឱន	៤៤	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១៤	សែង នីក	៤២	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១៥	គុង អុន	៤៤	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១៦	ជ ឱិ	៣៨	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១៧	ថាប់ យុក	៧៨	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១៨	ចន ងុន	៣២	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨១៩	ថែ យ៉ម	៦០	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២០	តិប តុវិ	៣១	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២១	ជល ជុំ	៣៣	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២២	សិ វ៉ែត	៤១	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២៣	វ៉ុង សែង	៤២	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២៤	កើន ចន	២៨	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២៥	អើវិន សាមុន	៣៣	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២៦	ព្រោច្បារ យាវី	២៤	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២៧	សីវិន សីវិត	២៣	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២៨	មាន់ លុយប	៤០	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៣៨២៩	មេវិត នេត	២៥	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០០	សិរីម សិរីម	៤៧	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	

៤០១	សែង ផាក	១៨	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០២	ម៉ុក ចនិ	១៨	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០៣	កីន វិន	៥	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០៤	ម៉ោ ដែន	២៤	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០៥	ថ្វី យុម	៦២	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០៦	គុង ទីយ	២៣	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០៧	ខូច ឈាត	៣៤	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០៨	ឡាន វត្ថុ	៣៧	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤០៩	ថ្វី វុន	២១	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១០	ស៊ា សេវិន	២៥	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១១	វែង សារីរីត	១៧	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១២	សែង សេវិន	២៥	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១៣	កីន វិន	២១	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១៤	វិត ជាត	៥១	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១៥	យិន ម៉ោ	៥១	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១៦	ព្យាកញ ខនី	២៣	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១៧	ថ្វី យុវិន	២៦	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១៨	ម៉ាក ម៉ោ	២៦	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤១៩	កង់ រោង	៥១	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២០	សុ វិន	៥៤	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២១	យន ខី	១៧	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២២	គិម ឈាល់	៤១	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២៣	អីង ពិពុ	២៦	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២៤	ឡូក លូត	៤៤	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២៥	អោញ្ញ ជុំញុ	២៧	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២៦	ប្រាក់ សុភាព	៣១	ប		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	
៤២៧	វន សារីម	២២	ស		អណ្តុងត្រាច	កំពង់ព្រះ	០៩.០៥.០៧	

៤៨៨	អុត សុល	៦២	ប		អណុញ្ញត្រាច	កំពង់ប្រោះ	១៦,០៥,០៧	
៤៨៩	យ៉ាន់ ជា	៣០	ស		អណុញ្ញត្រាច	កំពង់ប្រោះ	១៦,០៥,០៧	
៤៩០	ថ្វីម ពុុល	២៨	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩១	លុយ វេត	៥២	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩២	អេវិម គិម	៦០	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩៣	យុន សុុណាត	១៩			ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩៤	ជារិច	៤៩	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩៥	ដីន លើវីន	២៣	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩៦	ខ្សែរ ផល	៦២	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩៧	គង់ ភ្នោនា	៣៧	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩៨	ចុន លោលី	២០	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៤៩៩	វិក កែវិក	៣៦	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០០	ខែម ឃឹន	៥៥	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០១	ចុន វេងៗ	២៤	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០២	តុធម យន	៣៨	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០៣	ឈូយ លើវីង	៤៧	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០៤	ឃិន មាប់	៤៤	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០៥	លើវីង សី	៤៩	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០៦	អុក នេក	៣៧	ស		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០៧	អុក សំបាក់	២៨	ស		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០៨	ប៊ុន អេវិញ្ញុ	៥១	ស		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០៩	ប៊ុន ចេន	២៦	ស		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០១០	ផម លុន	៣១	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០១១	ម៉ន លើវីន	២៧	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០១២	ចាន់ សារុត	៤៧	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០១៣	វ៉ាន វ៉ាន	៦០	ប		ក្រឡាត្រៃ	កំពង់ប្រោះ	១៦,០៥,០៧	
៥០១៤	ដីប ដិល	៣៨	ប		វ៉ត្យន័ែក	កំពង់ប្រោះ	១៦,០៥,០៧	

ល.ស	ឈ្មោះ	ល.ស	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៦	សយ វត្ថុ	៣៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៧	អុន ធមុន	៣៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៨	កែវ អេវិន	៤១	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៩	លោយីត លោយីយ	៤៦	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥០	ប្រាក់ រួន	៣៨	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥១	ទូន វាំង	៤៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥២	មោក ហោរក	៤៦	ស		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៣	សុ សារិទ្ធិ	៤៧	ស		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៤	ហោរីន ជីន	៤០	ស		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៥	យោរីន ថែម	៣៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៦	កាក យុប	៥៦	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៧	តាល ឱិម	៤៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៨	ពំពេម យោរីត	៥៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៩	លោយីល ក្រចំ	៤២	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥០	ផែម លោយីន	៤០	ស		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥១	សិន ដោរីត	៤៣	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥២	បុុត យតេ	៤៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៣	ជីន ជី	៣៨	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៤	ម៉ុ ជាក	៤៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៥	ជីន ជាង	៥៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៦	ជាង លោយីយ	៤៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៧	វិម វាំង	៤៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៨	ម៉ុត មុន	៣២	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥៩	វិន ម៉ៅ	៣៦	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥០	នា ហាង	៣៥	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	
៤៥១	ជីន វាំង	៤១	ប		តម្លៃចំករណី	កំណងគ្រាប់	ទុន.0៥.០៧	

៤៨២	ហើរីន ឡាង	៣៤	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៣	ថិច ចុក	៣៥	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៤	ឡេព ព៉ែយ	៤៥	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៥	សន ម៉ា	៤៧	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៦	ឡេព ព្រឹង	៦០	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៧	យុន យោះក	៣៩	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៨	មេវីន យ៉ា	២៧	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩	ឆ្នីម ម៉ា	២២	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩០	សយ ភាព	៤៧	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩១	ឃុន កិ	៣៣	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩២	ម៉ា យ៉ន	៦៣	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩៣	យុវីន យុង	៣៥	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩៤	វីន ម៉ា	៣៦	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩៥	ដើរីន លើវិត	៤៧	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩៦	សាំ មាស	៤១	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩៧	សយ វីង	៦៥	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩៨	ម៉ វិន	២៣	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៤៨៩៩	អាយុ អេម	៥៦	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៥០០	ពោធិ៍ វីន	៦០	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	
៥០១	បាន សំបុរ	២៥	ប		ក្រឡាងព្រៃំ	កំពង់ព្រះ	១៦,០៥,០៧	
៥០២	ណា វិរេះ	៤០	ប		ក្រឡាងព្រៃំ	កំពង់ព្រះ	១៦,០៥,០៧	
៥០៣	សំ ទ្វោន	៣៥	ប		ក្រឡាងព្រៃំ	កំពង់ព្រះ	១៦,០៥,០៧	
៥០៤	ជា លើវិត	៤៥	ស		ក្រឡាងព្រៃំ	កំពង់ព្រះ	១៦,០៥,០៧	
៥០៥	វីន លើវិត	៣៥	ប		ក្រឡាងព្រៃំ	កំពង់ព្រះ	១៦,០៥,០៧	
៥០៦	លិឃិយ ផំ	៣២	ប		ក្រឡាងព្រៃំ	កំពង់ព្រះ	១៦,០៥,០៧	
៥០៧	ពោធិ៍ លើវិត	៥៥	ស		ក្រឡាងព្រៃំ	កំពង់ព្រះ	១៦,០៥,០៧	
៥០៨	ណិន នូន	៣១	ប		ត្រួចចែក	កំពង់ព្រះ	១៦,០៥,០៧	

៤០៥	វ៉ាន មេរីត	៣០	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១០	ខិម យិង	៦៥	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១១	ដុត វន	៥៥	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១២	ម៉ន វម	៥៦	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១៣	វិត ទួច	២២	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១៤	សុយ ធិ	៦២	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១៥	លីម មេត	៨០	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១៦	ម៉ន រស	៤០	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១៧	ហិង ហេវីយ	៣១	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១៨	ឡីក ទិញ្ញ	៣៥	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤១៩	វីវីន វិន	៤៦	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២០	ជុី អ៊ីត	២១	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២១	សាទ នូម	៥០	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២២	ចិម បុញ្ញ	៣១	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២៣	ថាប់ ហេវីត	២៣	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២៤	ភ្នប ភិ	៤៦	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២៥	ជាប់ សាំ	២១	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២៦	ដឹវីន ដឹវីយ	១៦	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២៧	បុច វត្ថុ	៥	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២៨	ពុំង ដៃវៀ	៦៥	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤២៩	ជុច លិ	២៤	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤៣០	លិ ហើ	១៨	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤៣១	ថែ សិប	៣៥	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤៣២	ភុ វីវីន	៥៥	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤៣៣	ម៉ន ព្រិម	៥២	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤៣៤	សុវិម លី	២៧	ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	
៤៣៥	មេវីន វត់		ប		ផ្លូវចែក	កំពង់ប្រាង	១៦,០៥,០៧	

៥៣៦	ដែង ដីន	៦១	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៣៧	ទិស្ស ខន	២៨	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៣៨	ចុំ យេន	២៣	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៣៩	មាស ចំនើន	៤៥	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤០	សិម សុខម	៣៥	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤១	ចិក សុធម	២៥	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤២	ម៉ន សាត	២៥	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤៣	សប សិត	២៥	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤៤	សប សង	៤១	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤៥	ទេព វង្ស	៥១	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤៦	ស៊ា សូម	៤៦	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤៧	ត្រា បុរ	៣៨	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤៨	ឡូម លយន	៦៣	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៤៩	ត្រិប ស		ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥០	រុន នន	៤៧	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥១	យុន យេវត	២៨	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥២	ធីម អាម		ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥៣	បុត ធីម	៦០	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥៤	ធីម វត់	៤៥	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥៥	បុត ហាត	២៣	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥៦	ជំង ធីន	៤០	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥៧	សុធម ឃ្លោង	៣៨	ប		ត្រូវចេក	កំពង់ព្រះ	១៨.០៥.០៧	
៥៥៨	ជាន ភិន	២៥	ស		បញ្ចា	កំពង់ព្រះ	១៨.០៥.០៧	
៥៥៩	ចុំ ម៉ា	២៥	ប		បញ្ចា	កំពង់ព្រះ	១៨.០៥.០៧	
៥៥០	បុក អេវត	៤៥	ប		បញ្ចា	កំពង់ព្រះ	១៨.០៥.០៧	
៥៥១	ធីម វម	៥០	ប		បញ្ចា	កំពង់ព្រះ	១៨.០៥.០៧	
៥៥២	ពោក ផ្ទួយ	២៧	ប		បញ្ចា	កំពង់ព្រះ	១៨.០៥.០៧	

៤៦៣	រឿង ពេក	៤៣	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៦៤	ពេក ត្និន	២៤	ស		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៦៥	ពេក ចំនើន	២៦	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៦៦	ឈើវីត តា	២២	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៦៧	យិម សុខុល	២៩	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៦៨	ឈើវីត សុក	២៥	ស		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៦៩	យដៃ សេវន	៤៦	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧០	កែវិត សាម្យន	៣៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧១	សុខ ជី	៤២	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧២	ជី សារុជ	២៤	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧៣	វ៉ាម បុនិត្ត	២៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧៤	ឈើវីន អូប	៤៦	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧៥	អូប សាយម	២៥	ស		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧៦	អូប សាទី	២៥	ស		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧៧	អូប សារិត	១៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧៨	ឈើវីន ឈើវីប	៣៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៧៩	ឈើូច ឈើន	៣៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨០	ឈើូច កុច	៤៧	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨១	កុច ទ្វាប	២០	ស		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨២	មំ ឃំ	៦០	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨៣	ឡើង អុល	៣៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨៤	យដៃ សុខ	៤៦	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨៥	យដៃ សាន	៤៣	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨៦	សុខ សុធម	២៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨៧	ឈើូង វិត	៤០	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨៨	វិត ឲ្យច	២៥	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	
៤៨៩	វិត មុនិ	២១	ប		បញ្ហា	កំពង់ត្រាល	១៨.០៥.០៧	

៤៥០	វិត វាត់	២៣	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥១	វិត សុស	២៥	ស		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥២	មុច មុន	៣៨	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥៣	ស្រួច វិន	៤០	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥៤	យតេ មេីយ	៤០	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥៥	ផុន សុកណា	៣៩	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥៦	កែវ ទិគ្យ	២៣	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥៧	វិម វិន	៥៣	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥៨	វិង ដិល	២៧	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៤៥៩	វិន ឡូនីន	៤៥	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០០	វិន ផុត	៥៥	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០១	ផុត ហេវ៉ីក	២៦	ស		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០២	បាន ណាន	៣៩	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០៣	បាន ព្រោះ	៣៧	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០៤	ហេវ៉ីក ពុន	៥០	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០៥	ហេវ៉ីក ម៉ៅ	៥១	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០៦	ណោ ដែង	៣០	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០៧	ខ្មែង វិត	២៥	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០៨	អយ អិន	៤២	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦០៩	អយ អិន	៤៤	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦១០	សេវិត សូយសានិត	២៨	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦១១	អាង ហំ	៣០	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦១២	អាង អេវីប	៤៧	ស		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦១៣	លក សល់	៣០	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦១៤	ដ ថាន់	៥០	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦១៥	លក សេន	២៥	ប		បញ្ញា	កំពង់ប្រែ	១៨.០៥.០៧	
៦១៦	កន លក	៥៧	ប		បញ្ញា	កំពង់ប្រែ	២១.០៥.០៧	

៦១៧	យដ្ឋាន ម៉ែន	៤៣	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦១៨	កនុ ស្ថាន	២២	ស		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦១៩	លុច ម៉ោ	២៤	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២០	ផម ឈើក	២៦	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២១	ផម ឈើត	៤៤	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២២	ម៉ោ ម៉ោ	៣២	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២៣	ម៉ោ ឈើន	២៧	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២៤	សុខ សាម័ន	១២	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២៥	យីវិន គូមិ	៤៨	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២៦	ម៉ីន រូម	៤៨	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២៧	ឡូប ឈួម	៤៧	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២៨	ហូត សុត	៣៥	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦២៩	ឡូប ហូត	៦០	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣០	ហូត កំសត់	២៧	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣១	ហូត សេង	៣៥	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣២	ស្វៀ ឱធម	៦២	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣៣	ខ្សែវ សាន	៤២	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣៤	ពៅ បាន	៧០	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣៥	ជាតុត	៤៧	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣៦	សុន ចន	៤៩	ស		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣៧	ឆ្លង បុរិន	៣៥	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣៨	ឃុន ឱិញ្ញ	៥៣	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៣៩	ឱិញ្ញ ចន	២៦	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៤០	ឱិញ្ញ ដែីន	២៤	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៤១	នោម អង់	៣៥	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៤២	យាន សារីន	៥១	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	
៦៤៣	គីម សារីន	៤៤	ប		បញ្ជា	កំពង់ត្រា៖	២៩,០៥,០៧	

៦៤៨	ដោម សុជាតិ	២៦	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧
៦៤៩	ដោម ជាក់	២៤	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨
៦៥០	យ៉ាប់ តាប់	៣៧	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨
៦៥១	ឈុន វណា	៤២	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៩
៦៥២	សុខ ផុន	៥១	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៩
៦៥៣	ដោយ ពុទ្ធប	៥៤	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៩
៦៥៤	យ៉ង យើរីម	៥៤	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៩
៦៥៥	យ៉ង មន	៥៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥៦	យើរីង យើរីង	២៣	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥៧	ហើរីត ហើរីត	៣១	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥៨	តែម ថាត់	៣៧	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥៩	ធម៌	៣៨	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥៩	សុវិន សេវីង	៥៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១០	សុវិន វិចិត្រ	២០	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១១	សុវិន សោម	២៣	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១២	ម៉ីនី ភាត់	៥១	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១៣	ភាត់ ស្រីមុំ	២៥	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១៤	ភាត់ ផល្លា	២៣	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១៥	លេវីន សេង	៥៦	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១៦	សេង សំ	២៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១៧	សេង ស	២៣	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១៨	វន គក់	៣៧	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០១
៦៥១៩	នន លើវិត	៥៧	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០២
៦៥២០	គិម សិល	២៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០២
៦៥២១	គិម លើវិន	៥៣	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០២
៦៥២២	ប្រាប ប្រិល	២៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០២
៦៥២៣	លើវិន ភាន	៥៣	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០២

៦៧១	ផាន ឈើត	២៩	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧	
៦៧២	ម៉ៅ ត្រី	៣២	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៧៣	ពាយ ជា	៣២	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៧៤	ឈើន ម៉ៅ	៦០	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៧៥	លិម ពាយ	៤៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៧៦	អន ជាន់	៤៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៧៧	អន ពេញ	៣៦	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៧៨	អក អន	៦៣	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៧៩	ឈើន វ៉ាន	៦២	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨០	ឈើន ស៉ី	៦៤	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨១	ឈើន សារុង	៦៥	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨២	អីន រៀង	២៨	ស		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨៣	អីន រស់	៣៦	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨៤	អីន ហេរីន	៣២	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨៥	ចុង ដីវិន	៤៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨៦	បុគ្គ អេវ៉ីន	៣១	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨៧	ហូត វី	២៦	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨៨	ជិម លូត	៣០	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៨៩	ជុ យ៉ាន	៥៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៩០	យ៉ោ កំង	២៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៩១	ឈិ ម៉ោក	៤៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៨	
៦៩២	ជាន់ តាំងបុន្តុន	៤៣	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧	
៦៩៣	តាន់ តេង	៦០	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧	
៦៩៤	តាន់ សុភណ្ឌ	២៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧	
៦៩៥	នន ម៉ៅ	២៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧	
៦៩៦	ឈើន សុសាមីន	៣៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧	
៦៩៧	សែន មេង	៣៥	ប		បញ្ញា	កំពង់ត្រោះ	២៩.០៥.០៧	

៦៧៨	វេរិន ទក	៦៣	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៧៩	ហាគ លី	៤២	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨០	នូន តយ	២៨	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨១	មេីត មេត	២៨	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨២	បុច ឯនិន	៣៥	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨៣	បុច ដុ	៤៧	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨៤	អុ លើវិត	១៤	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨៥	លើវិត ថាន់	២៨	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨៦	លើវិត		ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨៧	ពោក ពោរឃី	៣៧	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨៨	កែប គិម	៥៤	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៨៩	គិម គង់	២១	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩០	ភាត វីង	៥៧	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩១	ចិក ដឹងន	៣៥	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩២	ចិក ឡុច	២៦	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩៣	ចិក ជាតិ	២៤	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩៤	ថែក ប្រាន់	៣៥	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩៥	ចិក ដឹងម	៣០	ស		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩៦	វេរិន ដឹងន	៤៧	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩៧	លើវិម យិន	២៦	ស		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩៨	លើវិម ខិក	៣០	ស		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៦៩៩	អុយ វិន	៦៣	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៧០០	វិន លីត	៣៦	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៧០១	នូន វិន	២៧	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៧០២	ណាយ ជិនិត	២៤	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៧០៣	ជាកិមលេង	២៧	ប		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	
៧០៤	ព្យាន យី	៥២	ស		បញ្ញា	កំពង់ត្រា៖	២៩,០៥,០៧	

ពេល	ធម្មបុរី	ពាង	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ស្រីន វណៈ	ពាង	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	គិម ព្យាក់	ផែ	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ស្រីម ពោ	ផែ	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ពោ សិណាត	ពាង	ស		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ជន តា	២៤	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	បុច មេវិត	៤៨	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	មេវិត មិយ	២៤	ស		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	មេវិង រស		ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	មេវិង ខេ		ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ខុំ ដែង	៥១	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ដែង រំង	២២	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ដែង សុគន្ធ	២៤	ស		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	យោង រូ		ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ស្រីម វង	ពាង	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ពោក ពើរិយ	ពាង	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ឈើយីត ឈួង	ពាង	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	វិត វត	២៨	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	វិន វ៉ា	ពាង	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	សុន ស្រីម	៤៧	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ស្រីម សិត	២៣	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ស្រីម សាន់	២២	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ពើង មេវិត	៤៣	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ពោ ពាង	ពាង	ស		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	វីន ភាព	៦១	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	ធី សារុច	២៤	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេល	បុប បុឆ្នា	២៣	ស		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	

ពេល២	ិច សីន	៣៥	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល៣	ម៉ុន ណាត	៣៨	ស		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល៤	សុន ជា	២៧	ស		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល៥	ដ បុណ្យ	២៨	ស		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល៦	ន៊ែម ធីវិន	៤៣	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល៧	វីង ភាយ	២២	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល៨	គិម សារីវិន	៤២	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល៩	ឈុន វីត	៣១	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១០	ពោយ លូត	៣៣	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១១	ម៉ៅ ឡុង	២៩	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១២	សូស ពោក	២៦	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១៣	កន ប្រាប	៥៤	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១៤	ប្រាប បិម	៣០	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១៥	ប្រាប សារុម	២៤	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១៦	កាន វ៉ាត់	៤៦	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១៧	កាន វីត	៣៥	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១៨	កាន ម៉ៅ	៣២	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល១៩	កាន វីរីយ	២៦	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២០	អីន លួក	៤៨	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២១	អីត ពោធ	២២	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២២	អីង សីន	៤៥	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២៣	សុង ជារ់	៤៣	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២៤	សោត នូ	៣១	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២៥	អីន នីវិប	៤៦	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២៦	ហុន បុំឡុង	២២	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២៧	ត្រី ត្រូយ	៤៥	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	
ពេល២៨	ប្រក ទិន	៦២	ប		បញ្ញា	កំពង់ត្រា៖	២៩.០៥.០៧	

ពេទ	លាង ទ្វាច	៩០	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ០	ថាន ដៃវេន	២៣	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១	នីរីប		ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ២	ឈិន វី	៤៥	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ៣	សោន ចុះន	៣៥	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ៤	ទ្វាយ ឈើយី	៤១	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ៥	ផែង ឡើន	៤០	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ៦	សម្រៀតិ		ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ៧	សុន ឈើរៀ		ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ៨	ន្វែម យន	៣៥	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ៩	យន សុជា	២៣	ស		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១០	យន ធូវីន	២០	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១១	រូច សិន	៥៦	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១២	ផែង ចុិប	៤៧	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១៣	ផែង ផុន	៤៦	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១៤	សែង សាន	៣៥	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១៥	ប្រាក់ ចិយា	៣៥	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១៦	ឈើម គិតិ	៣៥	ស		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១៧	សុង ហុវិ	៥៦	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១៨	ហុវិ ទ្វោរ	៣៦	ស		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ១៩	ហុវិទ្វោរ	២៧	ស		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ២០	ឈើម ហុន	៥៣	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ២១	កន កេរុង	២៧	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ២២	គុក សារែត	៤៥	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ២៣	ឈើម ភាព	៤៥	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ២៤	សែង យ៉ន	៦៦	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	
ពេែ២៥	ហុត លេង	៤៦	ប		បញ្ញា	កំពង់ត្រា៖	២១,០៥,០៧	

ពេដែ	រៀន រៀប	៤២	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេដោ	នេត នីវ៉ុង	៤៤	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេដៅ	យុត ឆ្លួយ	៤៥	ប		បញ្ញា	កំពង់ត្រាំ	២៩,០៥,០៧	
ពេដំ	ព្រៀន រៀន	៤៦	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ០	ឯក ឯក	៤៧	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ១	យីវិន សុខា	៤៨	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ២	វណា លើវិត	៤៩	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ៣	ម៉ា ជាត	៤៦	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ៤	ឯក វី	៤៥	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ៥	នាយី ឈើយ	៤៦	ស		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ៦	នីត ណាង	៤៧	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ៧	រៀន ចន	៤៨	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ៨	ផ្សីន ផ្សីយ	៤៩	ស		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
ពេដែ៩	បុច លាន	៤៥	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
៤០០	គី ឡន	៣៣	ស		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
៤០១	គី វុត	៤២	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	
៤០២	យុត គី	៦៣	ប		ផ្លែចែក	កំពង់ត្រាំ	២៩,០៥,០៧	

អណ្តូងត្រាជ. ថ្ងៃទី 26 ខែ ឧត្តម. ឆ្នាំ ២០០៩

គណៈកម្មការនៃបានបាននៃលេខាភាព

លេខាភាព

# បញ្ជីឈ្មោះតណារោងកម្ពស់នៅទីនេះ

យុទ្ធសាស្ត្រ ខេត្តបាត់ដំបង

ល.រ	នាម/គោត្តនាម	ភេទ	អាយុ	ភូមិ	តួនាទីក្នុងតណារោងកម្ពស់
១	ឡូន បុរីន	ប		អណុឃត្រាប	ប្រជាន
២	វិន ស៊ា	ប		អណុឃត្រាប	អនុប្រជាន
៣	ស៊ា មាស	ប		អណុឃត្រាប	លេខា
៤	លីន សុសារីន	ប		អណុឃត្រាប	បេង្ការ
៥	យិន វិម	ប		អណុឃត្រាប	អប់រំ
៦	បុណ្ណ ឃិម	ស		អណុឃត្រាប	អនុអប់រំ
៧	ឈិន វិ	ប		អណុឃត្រាប	ប្រជានល្អាត
៨	នីន ជាង	ប		អណុឃត្រាប	អនុល្អាត
៩	ជីប សិល	ប		អណុឃត្រាប	អនុល្អាត

ធ្វើនៅអណុឃត្រាប, ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ២០០៨

ប្រជានតណារោងកម្ពស់សហគមន៍នៃសាធារណៈអណុឃត្រាប

បានយើង និងបញ្ជាក់ថា

ឈ្មោះនៅក្នុងបញ្ជីខាងលើនេះ គឺជាសមាជិក

តណារោងកម្ពស់សហគមន៍នៃសាធារណៈអណុឃត្រាប ។


កំពង់ព្រះ, ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ២០០៨

មេយំកំពង់ព្រះ



ខ្សែ-ខ្សែល

# នគរាល់នគរូបសាសនា: ការអនុវត្តន៍យោងនិងការអនុវត្តន៍របស់ខ្លួន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ នាសេវា ព្រះមហាក្សត្រ

ឧបក្រឹត់សេវាគម្លៈនៃសាខាថ្មនីភូមិក្រោម

លេខាជនបាតមន្ត្រនៃសាធារណៈ : អណ្ឌុងត្រាជ

ភូមិ : អណ្ឌុងត្រាជ.ក្រឡាច្រៀង

និង ភូមិបញ្ញា.ត្រៀចំក

ឃុំ : កំពង់ព្រះ

ស្រុក : សៀមរាប

ខេត្ត : បាត់ដំបង

## ទំព័រទី ១ គោលចំណែក និងនាមអនុវត្ត

### ប្រភាគ ១.-

លក្ខណិក៖ នេះមានគោលចំណែក +

- កំណត់ក្របខណ្ឌនៃការគ្រប់គ្រង ការការពារ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ផលធាន ដូចជាលបស់សហគមន៍នៃសាធារណក្រសួងដោយនិរន្តរភាព
- ធ្វើជាផាណាពាករណីត្រី និងជាយន្តការស្របប័ណ្ណការសហគមន៍នៃសាធារណក្រសួងដោយនិរន្តរភាព
- ការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិកសហគមន៍នៃសាធារណក្រសួងដោយនិរន្តរភាព និងផលប្រយោជន៍សាធារណក្រសួងដោយនិរន្តរភាព។

### ប្រភាគ ២ .-

ឈ្មោះសហគមន៍នៃសាធារណក្រសួងប្រជាពលរដ្ឋដែលរស់ក្នុង ក្នុម ឈ្មោះស្របតាម ឬ កំពង់ព្រះ ស្រុក សង្កែ ខេត្ត ឬ តាត់ដីបង់ ឬ

សហគមន៍នៃសាធារណក្រសួងប្រជាពលរដ្ឋដែលរស់ក្នុង +

ក្នុម ឈ្មោះស្របតាម ឬ កំពង់ព្រះ ស្រុក សង្កែ ខេត្ត ឬ តាត់ដីបង់ ឬ

ក្នុម ត្រួរចេក ឬ កំពង់ព្រះ ស្រុក សង្កែ ខេត្ត ឬ តាត់ដីបង់ ឬ

ក្នុម ក្រឡាច្រោះ ឬ កំពង់ព្រះ ស្រុក សង្កែ ខេត្ត ឬ តាត់ដីបង់ ឬ

ក្នុម បញ្ហា ឬ កំពង់ព្រះ ស្រុក សង្កែ ខេត្ត ឬ តាត់ដីបង់ ឬ

មានកម្មវិធី ដើម្បីមចំណែកក្នុងការគ្រប់គ្រង ការការពារ ការអភិវឌ្ឍន៍ ការអភិវឌ្ឍន៍ការប្រើប្រាស់ ផលធានជាលើលក្ខណិក និងសត្វត្រូវប្រកបដោយនិរន្តរភាព។

### ទំព័រទី ២

**បច្ចុប្បន្ននៃការសង្គមប្រជាពលរដ្ឋ នាសក្រុកធម្ម និងសិទ្ធិបេស់សមាជិក**

### ប្រភាគ ៣.-

ប្រជាពលរដ្ឋទាំងពីរក្រុមដែលមានបំណុលជំងឺលដជាសមាជិកសហគមន៍នៃសាធារណក្រសួង មានសិទ្ធិដាក់ពាក្យសំចូល ដោយស្ថិតិថ្មី និងត្រូវបំពេញតាមលក្ខណិកខណ្ឌដែលបានប្រកាស +

- មានលំនៅដោយនៅក្នុងបណ្តាក្រុមនៃសហគមន៍នៃសាធារណក្រសួង
- មានសញ្ញាតិខ្ទារ
- មានអាយុចាប់ពី ១៨ ឆ្នាំឡើង ឬ

## **ច្បាស់ ៤.-**

សមាជិកសហគមន៍នេះសាន់ដែលបានបំពេញលក្ខខណ្ឌកង្ហងប្រការ ៣ ខាងលើមានសិទ្ធិ +

- ចូលរួមប្រជុំមហាសន្តិថាត និងហេត៊ស្វោតសីភាពត្រា
- ហេត៊ស្វោត និងឈរណ៍រោងចារបេក្ខជននៃគណៈកម្មការសហគមន៍នេះ ស្របតាមលក្ខនិក: និងបទបញ្ជាផ្ទៃកង្ហងសហគមន៍នេះ
- ទទួលព័ត៌មានអំពីល្អាចារណ៍សង្គមកិច្ច សង្គមរបស់សហគមន៍នេះពីគណៈកម្មការសហគមន៍នេះ
- ស្ថិតិយោគនៃការការការប្រជុំមហាសន្តិថាតវិសាមព្រោះ ដើម្បីធ្វើការពិភាក្សា និងសម្រេចលើបញ្ហាលាមួយ ហើយ មានការស្ថិតិយោគនៃសមាជិកយ៉ាងតិចមួយការបី (១/៣) នៃសមាជិកសហគមន៍នេះទាំងអស់
- ធ្វើនេះដោយគឺជាប្រព័ន្ធឌីជីថល កិច្ចព្រមព្រៃនកវិនិច្ឆ័ន់នេះសហគមន៍នេះ ដែលការគ្រប់គ្រងកវិនិច្ឆ័ន់នេះសហគមន៍នេះ និងលិខិតបច្ចុប្បន្នគឺជាការដែលបាក់ព័ត៌មូនិស្សយដល់ជល
- ចូលរួមក្នុងសកម្មភាពទាំងអស់របស់សហគមន៍នេះ
- បិះកំរើ ប្រជុំលំព័តិមានអំពីបាតុភាពទាំងឡាយ ដែលប៉ះពាល់ដែលប្រយោជន៍របស់សហគមន៍នេះទៅ សមត្ថកិច្ចរដ្ឋបាលជលជល ក្រុមប្រឹក្សាយឱ្យ សង្គក់ អាជ្ញាជមួលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ
- ទទួលការគំរោះពីមជ្ឈមណ្ឌនានានាដើម្បីដែលប្រយោជន៍របស់សហគមន៍។

សមាជិកសហគមន៍នេះត្រូវទទួលខុសត្រូវរាល់សកម្មភាពរៀនទីនេះ និងរូមគ្នាថំពោះកំហុសដែលខ្ពស់នាន ប្រព័ន្ធផ្លូវពេលបំពេញភាករិច្ឆេទ ដោយមិនទាន់គិតជល់ការទទួលខុសត្រូវដែលក្រោមឯកត្រាបញ្ជាផ្ទៃខ្លួយ។

សមាជិកសហគមន៍នេះត្រូវចំណូនមួយភាគដែល (១/៩០) ផ្តើមទៅការដើម្បីប្រជាន់គណៈកម្មការសហគមន៍នេះ នេះសាន់បញ្ជាប់បញ្ហាមួយចំណូនទៅក្នុងរបៀបវារៈ: នៅកិច្ចប្រជុំរបស់គណៈកម្មការសហគមន៍នេះសាមិ ហើយចំណូនសមាជិកសហគមន៍នេះដែលបានស្ថិតិយោគនៃការបំពេញភាពទាំងឡាយណាប់ដែលទាក់ទងនិងចំណុចដែលបានស្ថិតិយោគនេះ។

## **ច្បាស់ ៥.-**

សមាជិកសហគមន៍នេះមានការពិចារណាកិច្ច និងការកិច្ចដូចខាងក្រោម +

- អនុវត្តតាមបទប្បញ្ញត្តិនៃចោរប័ណ្ណិតិជលជល
- អនុវត្តតាមព្រះរាជក្រឹត្យលេខ នស/រកត/០៥០៥/២៤០៧៨ ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០០៥ ស្តីពីការគ្រប់គ្រងសហគមន៍នេះ និងលិខិតបច្ចុប្បន្នដែលដោយស្ថិតិយោគនៃការបំពេញភាពទាំងឡាយណាប់ដែលទាក់ទងនិងចំណុចដែលបានស្ថិតិយោគនេះ។
- អនុវត្តតាមអនុក្រឹត្យលេខ ២៥ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០៧ ស្តីពីការគ្រប់គ្រងសហគមន៍នេះ និងលិខិតបច្ចុប្បន្នដែលដោយស្ថិតិយោគនៃការបំពេញភាពទាំងឡាយណាប់ដែលទាក់ទងនិងចំណុចដែលបានស្ថិតិយោគនេះ។
- អនុវត្តតាមលក្ខនិក: បច្ចេកវិទ្យាដែងក្នុងសហគមន៍នេះ កិច្ចព្រមព្រៃន និងដែលការគ្រប់គ្រងកវិនិច្ឆ័ន់នេះសហគមន៍

- អនុវត្តតាមសេចក្តីសម្រេចរបស់មហាសន្និថត និងគណៈកម្មការសហគមន៍នៃសាធារណៈ
- បង់ប្រាក់សមាជិកភាពចំនួន ១០០០ រៀល តាមការសម្រេចរបស់មហាសន្និថត នៅពេលដោយជាក់ពាក្យ សំចូលជាសមាជិកសហគមន៍នៃសាធារណៈ
- បង់ប្រាក់ភាពទានប្រចាំឆ្នាំចំនួន ១០០០ រៀល តាមការសម្រេចរបស់មហាសន្និថត
- ចូលរួមក្នុងសកម្មភាពរបស់សហគមន៍នៃសាធារណៈដើម្បីផ្តល់ប្រយោជន៍ និងការវិភាគចំនួនរបស់សហគមន៍នៃសាធារណៈ
- ចូលរួមការពារ ថែរក្សា និងត្រូវបំត្រងជនជាន់ដូចក្នុងសហគមន៍នៃសាធារណៈ
- ចូលរួមយកចំណេះដឹងទៅក្នុងការណែនាំសកម្មភាពបច្ចេកទេសដែលក្នុងកន្លែងនៃសាធារណៈសហគមន៍។

### ចំណូនធឌ

**បញ្ជីទីនិត្យ បញ្ជីទីនិត្យ និងការបញ្ជីទីនិត្យ និងការបញ្ជីទីនិត្យ**

#### របៀបទី១..-

សមាជិកសហគមន៍នៃសាធារណៈ មានសិទ្ធិណាយប់ពីសមាជិកភាពទានដោយ +

- ជាក់ពាក្យសុំលានឈើលក្ខណៈក្នុងការបញ្ជីទីនិត្យ
- ការធ្វើស្ថាបនីទៅចេញពីកន្លែងនៃសាធារណៈសហគមន៍
- សាមិខ្លួនទូលាមរណការ
- សាមិខ្លួនបាត់បង់សម្រាប់រឿងដីរោង ដោយមានលិខិតបញ្ជាក់ពីស្ថាបនីមានសមត្ថកិច្ច ។

#### របៀបទី២..-

សមាជិកសហគមន៍អាចត្រូវបណ្តាញចេញពីសមាជិកភាពក្នុងលក្ខណៈណូចខាងក្រោម +

- ការមិនបង់ភាពទានចំនួន ៣ លីកជាប់ៗត្រា
- ការធ្វើឱ្យបែនិចចំណេះដឹងដែលប្រយោជន៍នៃសហគមន៍នៃសាធារណៈ ប្រុសសមាជិកសហគមន៍នៃសាធារណៈដែលមែនត្រូវតែងត្រូវ
- សាមិខ្លួនត្រូវបានគិតពារិនុត្រាទោសដាក់ពីពួកនាការពីបច្ចុប្បន្នក្រិះ ប្រចាំមិថុនា
- សាមិខ្លួនបានប្រព្រឹត្តិត្តិធមួយនឹងលក្ខណិក៖ ប្រចាំបញ្ញាដែលក្នុងសហគមន៍នៃសាធារណៈនេះ ។

### ចំណូនធឌ

**របៀបទីនិត្យ និង របៀបទីនិត្យ**

#### របៀបទី៤..-

ប្រភពបិរញ្ញាណត្រូវបស់សហគមន៍នៃសាធារណៈបានមកពី +

- ភាពទានរបស់សមាជិកសហគមន៍នៃសាធារណៈ
- អំណោយពីសម្រាប់របៀបទីនិត្យ

- ដីឡូយពិភាក្សាកិច្ចល អនុការជាតិ និងអនុការមិនមែនរដ្ឋាភិបាល
- ចំណួលស្របច្បាប់ផ្សេងៗទៀត ។

### **ច្បាស់ ៩..-**

រាល់ការចំណាយថិកា សហគមន៍ត្រូវអនុវត្តដោយ +

- ការចំណាយពី ១ រៀល ដល់ ៥០០០០រៀល ត្រូវសម្រេចដោយប្រធានគណៈកម្មការសហគមន៍នៃសាធារណៈ
- ការចំណាយពី ៥០០១ រៀល ដល់ ៥០០០០០ រៀល ត្រូវសម្រេចដោយគណៈកម្មការសហគមន៍នៃសាធារណៈ
- ការចំណាយពី ៥០០០១ រៀល ឡើងទៅ ត្រូវសម្រេចដោយមហាស្ថិកបាល ។

### **ច្បាស់ ១០..-**

សហគមន៍នៃសាធារណៈត្រូវតម្លៃទុកដាក់សារ និងរៀបចំឱ្យមានបញ្ជី +

- ចំណួល ចំណាយថិកា
- សារពើកណ្តាល
- សមាជិកសហគមន៍នៃសាធារណៈ
- កំណត់ហេតុប្រជុំមហាស្ថិកបាលនៃសហគមន៍នៃសាធារណៈ
- កំណត់ហេតុប្រជុំគណៈកម្មការសហគមន៍នៃសាធារណៈ
- ឯកសារដែលទៀតដែលពាក់ព័ន្ធដឹងសហគមន៍នៃសាធារណៈ ។

### **ច្បាស់ ១១..-**

ការគ្រប់គ្រង និងប្រើប្រាស់ថិកា +

- ការគ្រប់គ្រងថិកា ត្រូវមានការការការសម្រេចបញ្ជីគណនោយ
- ថិកាញចំណួលដែលទទួលបានពីប្រភពផ្សេងៗ ត្រូវរក្សាទុកក្នុងបច្ចារបស់សហគមន៍នៃសាធារណៈ
- រាល់ថិកាញចំណាយ ត្រូវមានរបាយការណ៍ទូទាត់ដោយមានស្ថិកប្រព័ន្ធនិងចុះបញ្ជីឱ្យមានត្រឹមត្រូវ
- ថិកាញដែលត្រូវចំណាយ គឺសម្រាប់តែបម្រើឱ្យការងារគ្រប់គ្រង អភិវឌ្ឍ និងអភិវឌ្ឍសហគមន៍នៃសាធារណៈ ។

### **ចំណួន ៥**

**ឥណទាន: គម្រោងនៃការងារគ្រប់គ្រង**

### **ច្បាស់ ១២..-**

សមាសភាពគណៈកម្មការសហគមន៍នៃសាធារណៈរួមមាន ប្រធាន អនុប្រធាន និងសមាជិក ។ គណៈកម្មការសហគមន៍នៃសាធារណៈត្រូវបានគ្រប់គ្រងដើម្បីសម្រេចដោយសមាជិកទទួលបន្ទុកលេខាជិករូបូស និងសមាជិកទទួលបន្ទុកហិរញ្ញិក មូលដ្ឋាន និងត្រូវពិភាក្សាបែងចែកការកិច្ចសមាជិកផ្សេងទៀតមានការជាក់ស្អែង ។

ប្រធានគណៈកម្មការសហគមន៍នៃសាធារណជនកម្ពុជា និងគ្រប់គ្រងសហគមន៍នៃសាធារណចំនួល ។  
អនុប្រធានគណៈកម្មការសហគមន៍នៃសាធារណជាតិនូយការឱ្យប្រធាន ។

### ច្បាស់ ១៣..-

គណៈកម្មការសហគមន៍នៃសាធារណជាតិត្រូវ (៥)ឆ្នាំ ចាប់ពីថ្ងៃទោះឆ្នាំត ហើយជូនកំណត់នៅពេល  
ដែលមានគណៈកម្មការសហគមន៍នៃសាធារណជាតិដែលត្រូវបានបោះឆ្នោតដើម្បីសេសក្តីមហាសន្លឹមាតុតិច្ឆង់ការណ៍ ដែល  
ជួនុស ។ ក្នុងរាលើដែលសហគមន៍នៃសាធារណជាតិលើការមិនប្រក្រពិ ដោយមូលហេតុដើម្បីការមិនលួយ ប្រអសមត្ថភាពក្នុង  
ការគ្រប់គ្រងសហគមន៍នៃសាធារណជាតិ សមាជិកសហគមន៍នៃសាធារណជាតិនូយការពី (១/៣) មានសិទ្ធិស្ថិសំបើកម្មហាសន្លឹមាតុតិ  
វិសាមញ្ញដើម្បីបានបោះឆ្នោតដើម្បីសេសក្តីមហាសន្លឹមាតុតិច្ឆង់ការណ៍ ។

### ច្បាស់ ១៤..-

ក្នុងរាលើដែលសមាជិកគណៈកម្មការសហគមន៍នៃសាធារណជាតិអវត្ថមាន ដោយត្រានមូលហេតុយេ:ពេល  
ប្រាំមួយ (៦)ខែ ប្រសិទ្ធភាពឱ្យមុនចប់អាយត្តិ ហេតុជនដែលមានឈ្មោះតាមសម្រេចតាំងបន្ទាប់ក្នុងពេលបោះឆ្នោត  
ដើម្បីសេសក្តីមហាសន្លឹមាតុតិកន្លែងមក ត្រូវបានដោយតាំងជួនុស ។

### ចំណែកទី ៦

#### ធម្មរិបរិប្បីប្រុងប្រុយសំគាល់គម្រោងសាធារណជាតិនៃក្រសួងសាធារណជាតិ

### ច្បាស់ ១៥..-

គណៈកម្មការសហគមន៍នៃសាធារណជាតិត្រូវកំណត់របបប្រជុំឱ្យបានឡើងទាត់រួចរាល់ខ្លួន ។ កិច្ចប្រជុំរបស់គណៈកម្មការ  
សហគមន៍នៃសាធារណជាតិអាចប្រព្រឹត្តិក្រោមបាន លូវត្រាតែមានសមាជិកគណៈកម្មការចូលរួមយ៉ាងតិចចំនួន ២/៣ (ពីរភាគបី)  
នៃសមាសជិករបស់គណៈកម្មការសហគមន៍នៃសាធារណចំនួល ។

### ច្បាស់ ១៦..-

ប្រធានគណៈកម្មការសហគមន៍នៃសាធារណជាតិអ្នកកោះអពេក្តិ៍ និងធ្វើជាប្រធានគ្រប់កិច្ចប្រជុំ ។ ក្នុងរាលើប្រធាន  
គណៈកម្មការសហគមន៍នៃសាធារណជាតិអវត្ថមាន អនុប្រធានដែលត្រូវបានប្រគល់សិទ្ធិត្រូវធ្វើជាប្រធានអនុប្រជុំ ។ រាល់ការប្រជុំ  
ត្រូវមានកំណត់បោតិ និងបញ្ជីវិត្តមានច្បាស់លាស់ ។

ប្រធានអនុប្រជុំត្រូវបានឱ្យគ្រប់កិច្ចប្រជុំសហគមន៍នៃសាធារណជាតិដោយលក្ខណៈប្រជាធិបតេយ្យ មានរបៀប  
រួចរាល់ និងត្រានការរំខាន ។

ប្រធានអនុប្រជុំ អាចបណ្តាលសមាជិកអនុប្រជុំណាមួយកំពង់ពីកិច្ចប្រជុំបាន ក្នុងរាលើដែលសមាជិកនោះធ្វើឱ្យ  
ខូចសណ្ឌាប់ច្បាប់អនុប្រជុំ ។

## ច្បាស់ ១៧..-

ការសម្រេចលើបញ្ហាមាមួយរបស់សហគមន៍ដូចមានថែងខាងក្រោមនេះ តើត្រូវអនុម័តដោយកិច្ចប្រជុំរបស់គណៈកម្ពុជាការសហគមន៍នេះហេតុ ដោយមានសម្រេចតាំងពីពាក់កណ្តាលនៃចំនួនសមាជិកគណៈកម្ពុជាការសហគមន៍នេះហេតុដែលមានវត្ថុមានក្នុងអនុប្រជុំ។ ក្នុងករណីដែលមានសំណែនសិទ្ធិ មតិប្រចាប់នឹងប្រជុំជាមុនភាព +

- សេចក្តីប្រចាំកិច្ចប្រជុំព្រមប្រចាំខែ និងដែលការគ្រប់គ្រងកន្លែងនេះហេតុសហគមន៍
- សេចក្តីប្រចាំកិច្ចប្រជុំទីការ ចំណុច និងចំណាយក្នុងសហគមន៍នេះហេតុ
- ការព្យូរសមាជិកភាពរបស់សមាជិកដែលមានកំហុស
- ការទទួលពាក្យសំចុចលជាសមាជិក
- ការជាក់ទណ្ឌកម្ពុជាមួយបញ្ហាដែងក្នុង ដល់សមាជិកសហគមន៍នេះហេតុ។

បន្ទាប់ពីកិច្ចប្រជុំចំប់ភ្នាម ប្រចាប់គណៈកម្ពុជាការសហគមន៍នេះហេតុត្រូវធ្វើការដូចនេះហើយដែលសមាជិកសហគមន៍នេះហេតុរួមចិត្តសម្រេចរបស់ខ្លួន។ សេចក្តីសម្រេចនៃអនុប្រជុំរបស់គណៈកម្ពុជាការសហគមន៍នេះហេតុ ត្រូវបិទ ផ្សាយជាសារណៈនៅទីស្ថាក់ការសហគមន៍នេះហេតុ ប្រាសាយៗ សង្គាត់ ក្នុងរយៈពេល ៩ ថ្ងៃយ៉ាងយុរបន្ទាប់ពីការប្រជុំ។

## ចំណែកទី ៧ មហាសម្ពិជាពេទ្យលេខាណាពល

## ច្បាស់ ១៨..-

មហាសម្ពិជាពេទ្យលេខាណាពលនេះជាអនុប្រជុំកំពុង ដើម្បីធ្វើការអនុម័ត និងធ្វើសេចក្តីសម្រេចទាំងឡាយក្នុងនាមសហគមន៍នេះហេតុ។ មហាសម្ពិជាពេទ្យលេខាណាពលនេះជាផ្លូវការត្រូវបានប្រចាំខែ ត្រូវបានប្រចាំឆ្នាំ បន្ទាប់ពីក្រុមស្ថាបនិកបានរៀបចំរួចរាល់នូវកិច្ចការទាំងឡាយដែលពាក់ព័ន្ធនិងជាក់ការមហាសម្ពិជាពេទ្យលេខាណាពល។

ការការប្រជុំមហាសម្ពិជាពេទ្យលេខាណាពលនេះជាផ្លូវការសហគមន៍នេះហេតុ ធ្វើឡើងដោយក្រុមប្រឹក្សាយៗ សង្គាត់ ដោយមានការដូរឃើញសម្រាប់មកកិច្ចបញ្ហាលជាលជាលជាល តាមការស្វើសំរាបស់ក្រុមស្ថាបនិក ហើយត្រូវមានការចូលរួមពីសមាជិកដែលបានជាក់ពាក្យស្វើសំរួចមកហើយ។

មហាសម្ពិជាពេទ្យលេខាណាពលនេះជាផ្លូវការសម្រេច អនុម័តនូវសេចក្តីសម្រេច និងកិច្ចការសំខាន់ដូចខាងក្រោម +

- អ្នកដែលជាក់ពាក្យសំចុចលជាសមាជិកសហគមន៍នេះហេតុ
- លោកស្រីសហគមន៍នេះហេតុ
- លក្ខណិក: និងបទបញ្ហាដែងក្នុងសហគមន៍នេះហេតុ
- ការប្រាជែង្វាត់ជូនដើរសិរីសម្រាប់គណៈកម្ពុជាការសហគមន៍នេះហេតុ។

## **ច្បាជ ១៩.-**

មហាសន្តិតាពសាមញ្ញត្រវរៀបចំឡើង ៣ ឆ្នាំមួយ ដើម្បីសរុបលទ្ធផលការងារប្រចាំឆ្នាំ និងអនុម័តនៃកិច្ចការសំខាន់របស់សហគមន៍នេះសាខា ។ ក្នុងករណីចាំបាច់ សហគមន៍អាជីវកម្មប្រចាំម៉ោងមហាសន្តិតាពសាមញ្ញតាមការស្វើសំពិសមានិកសហគមន៍នេះសាខាចំនួនមួយភាគី (១/៣)យ៉ាងតិច ។

## **ច្បាជ ២០.-**

គណៈកម្មការសហគមន៍នេះសាខាអាជីវកម្មជាលិខិតិដែលដែលជាលិខិតិដែលជាលិខិតិ អាជ្ញាចោរមូលដ្ឋាន ប្រពេជ្ជក្រាយំ សង្កាត់សមត្ថកិច្ចការកំពើត្រួតពេលវេលាដែលការណី ប្រសិទ្ធភាពប្រចាំថ្ងៃ ប្រចាំសប្តាហេតុសហគមន៍នេះសាខា ។

## **ច្បាជ ២១.-**

លក្ខខណ្ឌនៃដំណឹកការមហាសន្តិតាពមានដូចខាងក្រោម +

- ត្រូវធ្វើការផ្សេងៗផ្សាយសេចក្តីផ្តើមដំណឹកជាសារណៈ និងបិទប្រកាសនៅសាធារណៈយុស៊ូសង្កាត់ និងទិន្នន័យការសហគមន៍នេះសាខា
- ការកោះអាជីវកម្មសមានិកសហគមន៍នេះសាខាគិច្ចលរូមមហាសន្តិតាពសាមញ្ញត្រវិឡើងដំបូង (១០) ថ្ងៃយ៉ាងតិច មុនថ្ងៃបើកមហាសន្តិតាព និងបី (៣) ថ្ងៃយ៉ាងតិចមុនថ្ងៃមហាសន្តិតាពវិសាមញ្ញ
- មហាសន្តិតាពសាមញ្ញ ប្រិសាមញ្ញអាជីវកម្មប្រជុំពិភាក្សាអនុម័ត និងសម្រេចបានលុះត្រាតែមទៅត្រូវមានលើសពីពាក់កណ្តាលនៃចំនួនសមានិកសហគមន៍នេះសាខា
- អង្គប្រជុំមហាសន្តិតាពដីកនាំដោយប្រជាធិបតេយ្យ កម្មការសហគមន៍នេះសាខា ប្រជាធិបតេយ្យដែលប្រើប្រាស់និងដោយការអនុម័តក្នុងចំណោមសមានិកវិត្តមាន
- មហាសន្តិតាពត្រូវអនុម័តលើខាងតំបន់ត្រា ដើម្បីធ្វើកំណត់ហេតុ សេចក្តីសម្រេច និងបញ្ចីវិត្តមាន
- លេខាកត់ត្រា និងប្រជាធិបតេយ្យអង្គប្រជុំត្រូវចុះហត្ថលេខាលើកំណត់ហេតុ
- សមានិកម្នាក់មានសំខ្បួនទៅមួយភេទ ហើយមិនអាចបញ្ចូនមនុស្សមកតំណងចានទេ
- សេចក្តីសម្រេចរបស់មហាសន្តិតាព ត្រូវយកសំខ្បួនលើសពីពាក់កណ្តាលនៃចំនួនសមានិកដែលមានវិត្តមាន ។

## **ច្បាជ ២២.-**

មហាសន្តិតាពអនុម័ត +

- សេចក្តីសម្រេចដូចមានចំនួនក្នុងប្រការ ១៨ កចានូវតុលិតិ ៣ នៃលក្ខខណ្ឌការនេះ
- កិច្ចព្រមប្រពេញ និងដែនការគ្រប់គ្រងកំន្លែងនៃសាខាសហគមន៍
- ត្រូវនឹងការកិច្ច និងរចនាសម្ព័ន្ធរបស់គណៈកម្មការសហគមន៍នេះសាខា
- ការសំណាន់លើង ប្រការបណ្តុះបណ្តាលពីសមានិកភាព ប្រពិសមានិកគណៈកម្មការសហគមន៍នេះសាខា

- របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការសហគមន៍នៃសាធារណៈ
- គ្រប់គ្រង់ប្រចាំឆ្នាំ ចំណាយរបស់សហគមន៍នៃសាធារណៈ

### **ចំពោះ ៤**

#### **ការងារនៃក្រសួងសមាជិកគណៈកម្មការសហគមន៍នៃសាធារណៈ**

##### **ក្រសួង ២៣..-**

ចំនួនសមាជិកគណៈកម្មការសហគមន៍នៃសាធារណៈ និងចំនួនបេក្ខជនឈរឈ្មោះត្រូវអនុម័តដោយមហាសន្តិថាត ។

##### **ក្រសួង ២៤..-**

កិច្ចដីណើរការបាន៖**ផ្លាស់ប្តើសរើសគណៈកម្មការសហគមន៍នៃសាធារណៈគឺជាការកិច្ចរបស់គណៈកម្មការរបស់ការងារប្រចាំឆ្នាំ** នៅក្នុងក្រសួងសមាជិក នានាបានកំណត់ជាក់ស្តីឱ្យរបស់មហាសន្តិថាត និងត្រូវមានលក្ខណៈសម្រួលត្រូវបញ្ជាផ្ទាល់ មានចំណែកដឹង និងមានសិលជមិល្ម ។ គណៈកម្មការរបស់ការងារបាន៖**ត្រូវធ្វើការល្អជាចិត្តបង្ហាញពីភាពស្រាវជ្រាវ និងការងារប្រចាំឆ្នាំ** ។

##### **ក្រសួង ២៥..-**

គណៈកម្មការរបស់ការងារបាន៖**ការកិច្ចដីណើរការងារប្រចាំឆ្នាំ** +

- ប្រកាសបេក្ខជនឈរឈ្មោះ
- ណែនាំអំពីនិតិវិធីនៃការបាន៖**ផ្លាស់ប្តើសរើសគណៈកម្មការសហគមន៍នៃសាធារណៈ**
- បង្ហាញចនាលម្អិតរបស់គណៈកម្មការសហគមន៍នៃសាធារណៈ
- របៀបនិភ័យក្រសួងសមាជិកប្រជាធិបតេយ្យប្រកាសដូចមួយនាទី ឬជីវិត ឬជីវិតប្រកាសលទ្ធផល
- ការកិច្ចរបស់គណៈកម្មការរបស់ការងារបាន៖**ត្រូវបញ្ចប់ដោយស្ម័គ្រិត បន្ទាប់ពីការប្រកាសលទ្ធផលបាន៖ផ្លាស់ប្តើសរើសគណៈកម្មការសហគមន៍នៃសាធារណៈ** ។

##### **ក្រសួង ២៦..-**

បេក្ខជនឈរឈ្មោះដែលទទួលបានសំឡេងផ្លាស់ប្តើសរើសគណៈកម្មការសហគមន៍នៃសាធារណៈ គឺជាប្រធានគណៈកម្មការសហគមន៍នៃសាធារណៈ បេក្ខជនឈរឈ្មោះដែលទទួលបានសំឡេងផ្លាស់ប្តើសរើសគណៈកម្មការសហគមន៍នៃសាធារណៈ តាមលំដាប់លំដោយ ។ ក្នុងរយកីបេក្ខជនឈរឈ្មោះដែលមានសំឡេងគណៈកម្មការសហគមន៍នៃសាធារណៈ ត្រូវបានបញ្ជីត្រូវបានបញ្ជី ឬបានកិច្ចដីណើរការងារប្រចាំឆ្នាំ ។

## ចំណាំ ៤

### បន្ទុលលក្ខណៈនៃការសហគមន៍នៃសាធារណរដ្ឋប្រជាជាតិ និង នីតិវិធីជំនាញយុទ្ធសាស្ត្រ

#### ប្រភាគ ២៧..-

ការសហគមន៍នៃសាធារណរដ្ឋប្រជាជាតិ +

- សំណើរបស់ខណ្ឌរដ្ឋបាលដល់ជាន់ នៅពេលដែលពិនិត្យយើងទៅថា មានការសហគមន៍ចូលរួមឱ្យកិច្ចព្រមព្រៀងកន្លែងនៃសាធារណរដ្ឋបាលដែល
- សេចក្តីសម្រច្ចេកបាលសន្តិបាត

ក្រោយពីរសាធារណរដ្ឋបាលដែល ត្រពុសម្បត្តិរបស់សហគមន៍ត្រូវចាត់ចែងតាមការអនុម័តរបស់មហាផ្សិបាត លើកនេះតែដែននៃសាធារណរដ្ឋប្រជាជាតិនូវវិញ ។

#### ប្រភាគ ២៨..-

ក្នុងរដ្ឋិមានការតវៀវចេចប្រការទៅ ដីលើកការបានផ្តល់ពិនិត្យនិងការសហគមន៍នៃសាធារណរដ្ឋបាត មិនប្រកតិ អ្នកតវៀវត្រូវបង្ហាញក្នុងពាណិជ្ជកម្មសាធារណរដ្ឋបាតដែលប្រកាសលម្អិតនៃសាធារណរដ្ឋបាត ដើម្បីទូទាត់ការបង្ហាញក្នុងសហគមន៍នៃសាធារណរដ្ឋបាត និងសម្រាប់ខ្លួន ។

#### ប្រភាគ ២៩..-

វិវាទទំនាក់ទំនាក់នៃក្នុងសហគមន៍នៃសាធារណរដ្ឋប្រជាជាតិ ត្រូវដោះស្រាយជូនក្នុងក្រោម +

- គណៈកម្មការសហគមន៍នៃសាធារណរដ្ឋប្រជាជាតិ និងដោះស្រាយរាល់វិវាទដែលកើតមានឡើងនៅក្នុងសហគមន៍នៃសាធារណរដ្ឋបានដោយខ្លួន និងសមត្ថកិច្ចរដ្ឋបាលដល់ជីមិតដោះស្រាយទៅតាមបាននូវក្រោម ដោយមានការចូលរួមពីអាជ្ញាធរមួលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធតាមការចំណេះ ។
- ក្នុងរដ្ឋិមានការបង្ហាញវិវាទនោះនៅតែមិនអាចដោះស្រាយបាន គណៈកម្មការសហគមន៍នៃសាធារណរដ្ឋបាត និងរដ្ឋបាលដល់ជីមិតត្រូវបង្ហាញសំណុំឡើងទៅគុណភាពខ្ពស់ ក្នុងសាធារណរដ្ឋបាត ។

#### ប្រភាគ ៣០..-

សមាជិកសហគមន៍នៃសាធារណរដ្ឋបាលដែលមិនគារពាមលក្នុងការសហគមន៍នៃសាធារណរដ្ឋបាត ត្រូវទទួលលក្ខណៈកម្ពុជា គណៈកម្មការសហគមន៍នៃសាធារណរដ្ឋបាត ប្រជាជាតិសហគមន៍នៃសាធារណរដ្ឋបាត ទៅតាមកម្រិតនៃទោសកំបុសបានដោយខ្លួន ។

## ចំណាំទី ១០

និតិវិធីផែការ~~.....~~គ្នាលិក: និចបទបញ្ជាផ្ទៃក្នុងសហគមន៍នៅជាមួយនូវ—

### ច្បាស់ ៣១.—

ការកែប្រែលក្នុងក្រុងសហគមន៍នេះសារត្រូវសម្រេចដោយមហាសន្តិថាម។ ការលើកសំណើកែប្រែលក្នុងក្រុងសហគមន៍នេះត្រូវធ្វើឡើង ដោយសមាជិកយ៉ាងតិចមួយភាពបី(១/៣) នៃសមាជិកសហគមន៍នេះសារត្រូវដាក់ជានុវត្តកណ្តាលកម្ពស់ក្នុងការសហគមន៍នេះមួយខែមុនបើកម្មហាសន្តិថាម។ លក្ខណិក: និចបទបញ្ជាផ្ទៃក្នុងនេះអាចកែប្រោះ ធម៌ត្រាគំពីមានសំឡែងយល់ព្រមទីនៅកំណើនលាស់នៅក្នុងការសហគមន៍នេះ។

## ចំណាំទី ១១

អនុសាធារណៈ

### ច្បាស់ ៣២.—

លក្ខណិក: សហគមន៍នេះសារត្រូវបានអនុម័តដោយមហាសន្តិថាមរបស់សហគមន៍នេះលើកដាបូងនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧និងចូលរួមចាប់ពីថ្ងៃចុះហត្ថលេខាបស់ប្រធានកណ្តាលកម្ពស់ក្នុងការសហគមន៍នេះ។

ថ្ងៃទី ១៩ខែមិថុនាឆ្នាំ២០១៧ និងចុះហត្ថលេខា ២០០៧

ប្រធានកណ្តាលកម្ពស់ក្នុងការសហគមន៍នេះ

  
ឧបនាយក  
ឧបនាយក

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

---

បច្ចេកវិទ្យាល័យបាត់ដីនគូនិភ័យបានឯកជន

# ចានចាន្តោត្ថីក្នុងនាយកដ្ឋានបាតម៉ឺន

ជើងឱ្យធានាការគ្រប់គ្រងសហគមន៍នៃសាខាឌីជីថ្មីប្រព័ន្ធដែលបានប្រើប្រាយល្អ សហគមន៍  
នៃសាខាគណ្តុងប្រទេស សម្រាប់ដាក់ចេញផ្សាយវបខ្លាដដូចតួនាទីជាមួយព្រមទាំង  
ប្រព័ន្ធដែលបានប្រើប្រាយល្អ សម្រាប់ប្រើប្រាយការរិកចម្លើនរបស់សហគមន៍នៃសាខា ។

## ច្បាស់ ១. -

គណៈកម្មការ និងសមាជិកសហគមន៍នៃសាខាឌីជីថ្មីប្រព័ន្ធដែលការងារនេះត្រូវបានដាក់ឡើងដើម្បីបង្ហាញពីភាពខ្សោយសាខាឌីជីថ្មី និងប្រព័ន្ធដែលបានប្រើប្រាយល្អ សម្រាប់ប្រើប្រាយការរិកចម្លើនរបស់សហគមន៍នៃសាខា ។

## ច្បាស់ ២. -

គណៈកម្មការ សមាជិកសហគមន៍នៃសាខា ប្រើប្រាយល្អដែលបានកែងក្រែក្នុងការងារនេះ ប្រើប្រាយការងារនេះដើម្បីបង្ហាញពីភាពខ្សោយសាខាឌីជីថ្មី និងជំនាញសហគមន៍នៃសាខា ត្រូវទទួលទេស្ថិកម្នូជាចាយបានព្រមទាំង និងជំនាញសម្រាប់អ្នកប្រជុំគណៈកម្មការសហគមន៍នៃសាខា ។ ក្នុងករណីមិនត្រូវសង ត្រូវដាក់ជូនមហាផ្ទៃ សម្រាប់ប្រើប្រាយល្អដែលបានកែងក្រែក្នុងការងារនេះ ។

- ចំពោះសមាជិកសហគមន៍នៃសាខា ប្រើប្រាយល្អដែលបានកែងក្រែក្នុងការងារនេះ ប្រើប្រាយការងារនេះដើម្បីបង្ហាញពីភាពខ្សោយសាខាឌីជីថ្មី និងប្រព័ន្ធដែលបានប្រើប្រាយល្អ ។
- ចំពោះគណៈកម្មការសហគមន៍នៃសាខាឌីជីថ្មីសង ប្រើប្រាយការងារនេះដើម្បីបង្ហាញពីភាពខ្សោយសាខាឌីជីថ្មី និងប្រព័ន្ធដែលបានប្រើប្រាយល្អ ។ ប្រសិនបើនឹងការងារនេះនៅក្នុងការងារនេះ គឺត្រូវអនុវត្តតាមដូចរាប់ និងប្រព័ន្ធដែលបានប្រើប្រាយល្អ ។

## ច្បាស់ ៣. -

សមាជិកសហគមន៍នៃសាខាឌីជីថ្មីប្រព័ន្ធ ត្រូវរៀបចំការងារនេះដើម្បីបង្ហាញពីភាពខ្សោយសាខាឌីជីថ្មី និងការងារនេះ តាមការកែងក្រែក្នុងការងារនេះ ។ ក្នុងករណីដែលសមាជិកសហគមន៍នៃសាខាឌីជីថ្មីបានកែងក្រែក្នុងការងារនេះ តាមការកែងក្រែក្នុងការងារនេះ និងការងារនេះ តាមការកែងក្រែក្នុងការងារនេះ ។ ក្នុងករណីដែលសមាជិកសហគមន៍នៃសាខាឌីជីថ្មីបានកែងក្រែក្នុងការងារនេះ និងការងារនេះ តាមការកែងក្រែក្នុងការងារនេះ ។

## ច្បាស់ ៤. -

សិទ្ធិដាក់ទេស្ថិកម្នូជាចាយបានប្រើប្រាយល្អ ។

### ៩ - ទណាគម្រើននាយកដ្ឋានបាតម៉ឺន

- អប់រំណែនាំលើកទី១ លើកទី២ និងលើកទី៣
- ព្រមានជ្រាវលេខាណាព្យាយុទ្ធផ្លូវការ
- ព្រមានជ្រាវលេខាណាព្យាយុទ្ធផ្លូវការ

- បញ្ចូនបញ្ជាកំនាស់ទៅមហាសន្តិចាពសរម្រេច
- ផ្ទាកការនេះសាន់ ធ្វើកិច្ចសន្យាបញ្ចប់ការនេះសាន់ និងការរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ចរដ្ឋបាលដល់ល ចំពោះការនេះសាន់លើសម្រេច ចំនួន និងខុសប្រភេទ ពេលវេលា ទីតាំងតាមការកំណត់នៅក្នុងដែនការគ្រប់គ្រង និងកិច្ចព្រមព្រំងនៅក្នុងកន្លែងនេះសាន់សហគមន៍។

### **៥ - មានត្រួតពិនិត្យ**

- អនុម័តការបណ្តាញចេញដោយប្រការ និងលក្ខណិកសហគមន៍នេះសាន់
- សម្រេចលើសំណងការខ្សែចាត់ត្រូវសម្រេចត្រួតពិនិត្យសហគមន៍នេះសាន់
- សម្រេចដាក់ទិន្នន័យកម្មដែលពណ៌ះកម្មការ
- ដាក់ទិន្នន័យកម្មដែលសមាជិក ប្របុគ្គលដែលដែលពណ៌ះកម្មការមិនអាចដោះស្រាយបាន។

### **ច្បាស់ ៥.-**

សមាជិកសហគមន៍នេះសាន់គ្រប់រូបគ្រោររាយការណ៍ជូនគណៈកម្មការសហគមន៍នេះសាន់អំពីសំភារៈ ឧបករណ៍ នេះសាន់ ដែលត្រូវលាកិតមួយរាបីប្រាក់នៅក្នុងកន្លែងនេះសាន់សហគមន៍។

### **ច្បាស់ ៦.-**

សមាជិកសហគមន៍នេះសាន់អណ្តឹងត្រាជាមាចប្រើប្រាស់ឧបករណ៍នេះសាន់ជាលក្ខណៈគ្រូសារនៅក្នុងរដ្ឋប៊ីកនេះសាន់ ដូចមានចំង ខាងក្រោម +

ល ៩	នៅក្នុងនៃសាន់	ចំនួន
១	សន្និចរាយដែលបានបង្ហាញ	៥០០
២	សន្និចបង្កើតដោយ	២០០
៣	សន្និចបច្ចេកទេស	១
៤	សន្និចបង្កើតពិនិត្យ	៥
៥	មនុស្សក្រឡាតាំង ២ សម្រាប់គ្រប់បណ្តាញ ១០០ដែលត្រូវក្នុងមួយឆ្នាំ	៣០០ដែលត្រូវ
៦	សំណាក់	១
៧	លបក្រាត់, លបក្រាយ, ដំបូល និងត្រូវបានបង្ហាញ	៣០គ្នា
៨	លបក្រាត់, លបក្រាយ,	៩០
៩	ទេសទូរ	៩០
១០	លាន់	៥០
១១	ជុំ	២០
១២	សាង, ថ្មីក គ្នានៃកែវស្តុះ	១

១៣	តាំង	១៥
១៤	អប្បេជាមួន និង អូសកន	៩
១៥	ឈ្មោះជីព្យុត់	៩
១៦	ស្ថរដែនមួយ	៩
១៧	សមដែនបី. តានកែវសេខ៍	៩
១៨	កម្មារត្រីផ្លូវដែនមួយ	៩
១៩	ចំរប់អនុង	៩
២០	ឈ្មោះត្រាំមុខ ២.៥ដែនត្រចំណេះ(ហាមជាកំភ្លុងបឹង)	៩
២១	អញ្ចប់	៩
២២	ឈិបុរិព្យុជាយដៃ	៩
២៣	លបកកំងើប	២០
២៤	លបលុង	២០
២៥	ត្រូវ	៩០
២៦	កម្មារកកំងើប	៩
២៧	កត្រួចកកំងើប	៩
២៨	សន្តិចស្សិចត្រូវជាយដៃ	៣
២៩	អនុងត្រីលាត មាត់ទំហំ ០.៥ ដែនត្រ	២
៣០	មនបាំ.មនវី ៥ ដែនត្រ	១០ដែនត្រ
៣១	ថ្វិកការ	៩
៣២	លបត្រីផ្លូវ	៩០
៣៣	ជបកន្ទោះឡើង	៥០
៣៤	កស្សំ	៣០

ប្រកែវទៅការណ៍ដែនសាខាដែលបានដោះស្រាយក្នុងពាណិជ្ជកម្ម និងធ្វើការកំណត់រូបរាយបានសម្របតាមប្រកាសថ្មីរបស់ក្រសួងកសិកម្ម នូវប្រជាពលរដ្ឋ និងនៅពេលបានប្រកាស ស្ថិតិប្រកែវទៅការណ៍ដែនសាខា ។

## ក្រុមរោង ៣.២

សមាជិកសហគមន៍នៃនៅសាខាដែល +

- ប្រព័ន្ធផ្លូវ ប្រកាសជិនឱ្យសមាជិកដែនអនុវត្តសិទ្ធិ និងការត្រួតពិច្ចដូចក្នុងប្រការ ៥ នៃលក្ខណីក៍ត្រូវព្យារសមាជិកភាពជាយកដល់កម្មការសហគមន៍នៃនៅសាខា ប្របណ្តុះប្រណ្តុះពីសមាជិកភាពជាយកដល់កម្មការសហគមន៍នៃនៅសាខា

- មិនចូលរួមថែរក្សាការពារដែនជានជលជល បុមិនកយការណ៍អំពីសកម្មភាពទទួលឈើសជលជលត្រូវព្រមទាំង  
ដោយគណៈកម្មការសហគមន៍នេះសាខា
- ប្រើប្រាស់ឧបករណ៍ហាយាត ធ្វើនៅខេត្តស្រុកបាប្រឹងបាប្រុង ត្រូវដោកការនេះសាខា ហើយធ្វើកិច្ចសន្យាបញ្ចប់  
ការនេះសាខា និងកយការណ៍ជាបន្ទាន់ទៅការដារមូលដ្ឋាន និងរដ្ឋបាលជលជលមានសមត្ថកិច្ច
- អនុវត្តុយិនធបច្ចុប្បន្នកំនើន លក្ខនិក: បទបញ្ជាផ្ទៃក្នុង កិច្ចព្រមព្រៃង ប្រើដែនការគ្រប់គ្រងកំនើន  
នេះសាខាសហគមន៍ត្រូវដោកការនេះសាខា ទទួលការព្រមានជាលាយលក្ខណ៍អក្សរ ធ្វើកិច្ចសន្យាបញ្ចប់ការ  
នេះសាខា និងកយការណ៍ជាបន្ទាន់ជូនទៅវឌ្ឍបាលជលជលមានសមត្ថកិច្ចដើម្បីដោះស្រាយតាមច្បាប់។

### **ច្បាស់ទំនាក់ទំនង**

ចំពោះអ្នកប្រើប្រាស់ផលជានជលជលដែលមិនមែនជាសមាជិកសហគមន៍នេះសាខា អាចមានសិទ្ធិចេញចូល និង  
នេះសាខាក្នុងកំនើននេះសាខាសហគមន៍ ឬផ្លូវតែតិមានជលគណៈកម្មការសហគមន៍នេះសាខា ហើយធ្វើកិច្ចសន្យា  
និងគោរពកិច្ចព្រមព្រៃងកំនើននេះសាខាសហគមន៍ លក្ខនិក: បទបញ្ជាផ្ទៃក្នុង និងដែនការគ្រប់គ្រងកំនើននេះសាខា  
សហគមន៍។

ក្នុងករណីដែលអ្នកប្រើប្រាស់ផលជានជលជលដែលមិនមែនជាសមាជិកសហគមន៍នេះសាខា មិនបានគោរពពាម  
ប្រការនេះ គណៈកម្មការសហគមន៍នេះសាខាមានសិទ្ធិបញ្ចប់សកម្មភាពនេះសាខាបស់ជននៅ ហើយធ្វើការអប់រំណែនាំ។

### **ច្បាស់ទំនាក់ទំនង**

បទបញ្ជាផ្ទៃក្នុងសហគមន៍នេះសាខាអណ្តឹងត្រាជនេះត្រូវបានអនុម័តដោយមហាស្ថ្ធិបាលសកម្មភាពនេះសាខាដើរ  
ជួយនៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០០១ និងចូលជាត្រូវមានចាប់ពីថ្ងៃចុះហត្ថលេខាដោយប្រធានគណៈកម្មការសហគមន៍នេះសាខា។

ធ្វើនៅអណ្តឹងត្រាជនេះត្រូវទី ១៥ ខែ កញ្ញា ឆ្នាំ ២០០១

**ប្រធានគណៈកម្មការសហគមន៍នេះសាខា**

ឯកសារណ៍នេះសាខាបានចូលការបន្ថែមឡើង



សហគមន៍ ៣.ចូលរួមពីភាក្សារកយុទ្ធសាស្ត្រទៅស្ថាតបទធ្វើសនេះ ៤.ការអប់រំ ផ្សេងៗរបស់ស្ថាតបទធ្វើសនេះ និងប្រមូលព័ត៌មានអំពីថ្វាមិចទឹក និងមានគំរាយជាប្រព័ន្ធដែលវិញ ៥.ការពង្រីកសមត្ថភាពគ្រប់គ្រងសហគមន៍អំពី ការប្រជុំប្រចាំខែ ការរៀបចំនកសារ ការធ្វើបាយការណ៍ និងការធ្វើកំណត់ហេតុ ៦.ប្រជុំរកដីណោះស្រាយពាក់ព័ន្ធនិងបញ្ហាចំនាយដែនសនេះ និង ការចុះកំណត់ត្រាំប្រចល់កំន្លែង នៃសាខា សហគមន៍ ៧.ប្រជុំពង្រីក និងពង្រីកសមាជិកភាពសហគមន៍ ៨.ប្រជុំពង្រីកសម្រាប់ការងាររបស់សហគមន៍ ៩.ប្រជុំរៀបចំសេចក្តីកិច្ចព្រមព្រំងកំន្លែងនៃសាខាសហគមន៍ និង ១០. ប្រជុំរៀបចំដែនការគ្រប់គ្រងកំន្លែង នៃសាខាសហគមន៍ ។

ដើម្បីសម្រួលដល់យន្តការគ្រប់គ្រង ប្រព័ន្ធដោយរលូន និងប្រកបដោយផ្ទៀងផ្ទាត់ សហគមន៍ នៃសាខា អណ្តុងត្រាជានរៀបចំមហាសម្បត្តិបាតសហគមន៍ដើម្បីអនុម័តលើ សមាជិកភាពសហគមន៍ លក្ខនីក: សហគមន៍ ដែនទីសហគមន៍ និង កិច្ចព្រមព្រំងកំន្លែងនៃសាខាសហគមន៍ស្របតាមអនុក្រឹត្យ ស្ថិការគ្រប់គ្រងសហគមន៍នៃសាខា និងគោលការណ៍នៃការដែលនិងប្រព័ន្ធដោនៈ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០០៧ ដើម្បីអាយសហគមន៍ភាយជាសហគមន៍មួយស្របច្បាប់ពេញលេញ ត្រូវការចូលរួមចំណោកលើការគ្រប់គ្រងការអភិវឌ្ឍ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ផន្លាផានជលជលប្រកបដោយនិរន្តរភាព ស្របតាមកិច្ចព្រមព្រំងកំន្លែងនៃសាខាសហគមន៍ដែលបានប្រព័ន្ធដោនៈ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ត្រូវការប្រគល់ដែននៃសាខា ដែលជាភ្លេសម្រេចបស់រដ្ឋជាតិរាជរដ្ឋាភិបាល ភាគី ១ (ប្រធានការិយាល័យជលជលខេត្ត) ឪន្ទោះ ភាគី ២ (ប្រធានសហគមន៍នៃសាខា) ដោយជាសាន្តរិច្ឆេកាពាមរយៈការរៀបចំសហគមន៍នៃសាខា ។

ចំពោះកិច្ចសហប្រតិបត្តិការ សហគមន៍នៃសាខានឹងរក្សាយឱ្យបាននូវការសហការឲ្យត្រួតពាក់ដោរ ដែលរួមមាន អាជ្ញាធរដែនដី ជំនាញរដ្ឋបាលជលជល និង ស្ថាបនបាក់ព័ន្ធដោយនៅថ្ងៃទី និងខិតខំស្មោះស្រួល រកដោរបំន្លែមឡើង ដើម្បីអភិវឌ្ឍន៍ផន្លាផានមនុស្ស និងរកចិវាកសំរាប់ការគ្រប់គ្រង និង អភិវឌ្ឍន៍ សហគមន៍ស្របតាម ដែនការគ្រប់គ្រងកំន្លែងនៃសាខាសហគមន៍នៃរូមចំណោកការបន្ថែមការព្រឹកក្របស់ ប្រជាពលរដ្ឋ ។

អណ្តុងត្រាជា .ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០០៧

គ.នាមេរោគនាមុខគម្រោងនាមុខគម្រោង

ប្រធាន

  
ឯុទ្ធបុន្ណិន



වග විශ්වාස තීමුන්ති/ග්‍රෑනැලු ප්‍රධානීක්‍රියා ප්‍රජාපාලන දායා  
භූම්ප්‍රජා රෝගීන් නැඟ ඡායා මේලෙස (ක්‍රිංච් ප්‍රාදේශීල් නීති  
ලේඛ්‍යවුදු පිළිබඳ යුතු ය)

සාම්ප්‍රදායික නො. ඔහු. තී ඇත්තේ නොවෙන නීතියාලුවු නීති  
ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා මේලෙස (ක්‍රිංච් ප්‍රජා රෝගීන් නීති  
ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා මේලෙස) දුපත්ප්‍රතිඵ්‍යුතු තී ඉහැකිවුත් නීති  
(ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා මේලෙස) නීති මේලෙස ප්‍රජා රෝගීන්  
ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා මේලෙස (ක්‍රිංච් ප්‍රජා රෝගීන් නීති  
ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා මේලෙස) නීති ප්‍රජා රෝගීන් නීති

උඩාපන ගොන් ගොන් දැනු තී නීති නොවෙන නීති නීති නීති  
ක්‍රිංච් ප්‍රජා රෝගීන් මෙනා ප්‍රජා රෝගීන් ප්‍රජා රෝගීන් නීති  
ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් නීති නීති නීති  
ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් නීති නීති

ව්‍යුහ ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන්  
ගොන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන්  
ගොන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන්  
ගොන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන්  
ගොන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන්

ඝැගීම් ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන්

තැනැහිරු ප්‍රජා රෝගීන් ප්‍රජා රෝගීන් ප්‍රජා රෝගීන්

ක්‍රිංච් ප්‍රජා රෝගීන් ප්‍රජා රෝගීන්

- ଜୀବନ ପ୍ରକାଶ ମେଲ୍ଲି ୫୪ ଲେଖିବା ପାଇଁ ପାଇଁ ପାଇଁ  
 - ଜୀବନ ହେଲ୍ପିଆ ମେଲ୍ଲି ୩୬ ଲେଖିବା ପାଇଁ ପାଇଁ  
 - ଜୀବନ ଲୁହ ମେଲ୍ଲି ୩୭ ଲେଖିବା ପାଇଁ ପାଇଁ  
 - ଜୀବନ ଚିତ୍ର ମେଲ୍ଲି ୩୦ ଲେଖିବା ପାଇଁ ପାଇଁ  
 - ଜୀବନ ସିଯ ମେଲ୍ଲି ୨୭ ଲେଖିବା ପାଇଁ ପାଇଁ  
 - ଜୀବନ ଗାଁ ମାର୍କ ମେଲ୍ଲି ୨୮ ଲେଖିବା ପାଇଁ ପାଇଁ  
 - ଜୀବନ ଟ୍ରେନ୍ ମେଲ୍ଲି ୨୯ ଲେଖିବା ପାଇଁ ପାଇଁ  
 - ଜୀବନ ବ୍ୟୋମ ମେଲ୍ଲି ୨୮ ଲେଖିବା ପାଇଁ ପାଇଁ  
 - ଜୀବନ ବ୍ୟୋମ ମେଲ୍ଲି ୨୬ ଲେଖିବା ପାଇଁ ପାଇଁ

- ସାମାଜିକ ପ୍ରକାଶକ ପାଇଁ ପାଇଁ  
 ଏହାଙ୍କ ପାଇଁ ପାଇଁ  
 ୧. କାମାର୍ଥ ପାଇଁ ପାଇଁ ପାଇଁ ପାଇଁ  
 ୨. କାମାର୍ଥ ପାଇଁ ପାଇଁ ପାଇଁ  
 ୩. କାମାର୍ଥ ପାଇଁ ପାଇଁ  
 ୪. କାମାର୍ଥ ପାଇଁ ପାଇଁ

ගෙග සේප නාය ප්‍රික්ටලෝ. ජ්‍යෙෂ්ඨගුරු දායදු මුද්‍රණ ජෛල  
 දුර්ලේෂණ ප්‍රසාද ප්‍රතිඵල මූල්‍ය තීක්ෂ්ණ තුළ මෙහෙයුම් ප්‍රසාද  
 කිහිපාකා ප්‍රතිඵල මූල්‍ය තීක්ෂ්ණ තුළ මෙහෙයුම් ප්‍රසාද  
 මැනව ප්‍රතිඵල මූල්‍ය තීක්ෂ්ණ තුළ මෙහෙයුම් ප්‍රසාද  
 ගෙග සේප නාය ප්‍රික්ටලෝ. ජ්‍යෙෂ්ඨගුරු දායදු මුද්‍රණ ජෛල  
 ගෙග සේප නාය ප්‍රික්ටලෝ. ජ්‍යෙෂ්ඨගුරු දායදු මුද්‍රණ ජෛල

ප්‍රක්ෂේප මුද්‍රණ ගොනු

ජයරත්න

ජයරත්න  
ප්‍රක්ෂේප මුද්‍රණ ගොනු

